

ព្រះប្រទានយកព្រះទ័យទុកជាកំចៃពោះអ្នក

ស្មេរកៅ
ហ្វឹកហ្វឺនឲ្យក្លាយជាសិស្សរបស់ព្រះគ្រីស្ទ

សៀវភៅទី១
ថ្ងៃទី០៥ ខែ មករា ឆ្នាំ២០១៦
រៀបរៀងនោយ ប្រាក់ វុទ្ធី (CMBS)
អគ្គនិរុទ្ធនោយ វ៉ែន ចំរុន

ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះអ្នក

តើអ្នកដឹងទេថា អ្នកជាមនុស្សសំខាន់ ?

អ្នកជាមនុស្សសំខាន់មិនមែនដោយសារតែអ្នកខ្លួនឯងនោះទេ គឺពីព្រោះតែព្រះទ្រង់គឺជាអ្នកបង្កើតរូបអ្នកតាមរយៈ ឪពុកម្តាយរបស់អ្នកមកឲ្យមានជីវិតរស់នៅលើផែនដីនេះ។ ហេតុនេះហើយបានជាព្រះទ្រង់មានបន្ទូលថា អ្នកជាមនុស្ស ដែលមានតម្លៃនៅចំពោះព្រះទ្រង់ ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះអ្នក និងពីអ្វីដែលនឹងត្រូវកើតមានឡើងចំពោះអ្នក។ នៅក្នុងជំពូកនេះ អ្នកនឹងពិនិត្យរកឃើញអំពីថា ហេតុអ្វីបានជាព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះអ្នក ?

- ១. ព្រះទ្រង់គឺជាអ្នកបង្កើតរូបអ្នកមក
- ២. ព្រះទ្រង់បានស្គាល់អ្នកយ៉ាងច្បាស់
- ៣. ព្រះទ្រង់ស្រលាញ់អ្នក
- ៤. ព្រះបង្កើតអ្នកមកឲ្យបានជាផ្នែកមួយនៅក្នុងគ្រួសាររបស់ព្រះទ្រង់

មេរៀនទី១

ព្រះទ្រង់គឺជាអ្នកដែលបង្កើតរូបអ្នកមក

សេចក្តីផ្តើម

បើយើងមើលពីពាក្យស្លោករបស់ជនជាតិខ្មែរយើងមួយបានបង្ហាញនឹងបង្រៀនដល់មនុស្សគ្រប់ៗគ្នាថា “ បើ ធ្វើស្រែត្រូវឲ្យមើលស្មៅ បើទុកដាក់កូនចៅត្រូវឲ្យមើលដៅសន្តាន ” តើពាក្យស្លោកនេះមានន័យដូចម្តេច ? ហេតុអ្វី បានជាចាស់បុរាណគាត់ថា នៅពេលរើសគុរស្រករត្រូវតែមើលពីវង្សត្រកូល ? គឺមានន័យថា ត្រូវឲ្យគេពិនិត្យនឹង ស្គាល់ឲ្យបានច្បាស់ពីដំណើរជីវិតនៃត្រកូលនោះមានប្រវត្តិមកពីណា និងធ្វើអ្វីខ្លះ តែទោះបីគេព្យាយាមបែបណាក៏ ដោយក៏នៅតែមានការខ្វះចន្លោះដដែល។

តើលោកអ្នកធ្លាប់គិតទេថា លោកអ្នកមានដើមកំណើតមកពីណាមុនដំបូង?

គោលបំណង:

- នៅក្នុងមេរៀននេះខ្ញុំចង់នាំលោកអ្នកឲ្យបានស្គាល់ នឹងដឹងពី:
- ក. ដើមកំណើតដំបូងរបស់មនុស្ស និងផែនដីនេះកើតមកពីណា
- ខ. គោលបំណងដែលព្រះបានបង្កើតមនុស្សលោកមក
- គ. សារៈសំខាន់របស់មនុស្សដែលមានលក្ខណៈដូចជារូបអង្គព្រះ

ការសិក្សាមេរៀន:

១. ព្រះគម្ពីរលោកុប្បត្តិជាកណ្តំដំបូងគេនៅក្នុងព្រះគម្ពីរ ហើយនៅក្នុងជំពូកទី១ បានបង្ហាញប្រាប់យើងថា ព្រះទ្រង់ ជាអ្នកដែលបង្កើតពិភពលោកនេះទាំងមូលឡើង តើមែនទេ? សូមអានគម្ពីរលោកុប្បត្តិ១:១-៥ សរសេរចុះយ៉ាង ហោចណាស់ឲ្យបាន៣ចំនុចដែលពិពណ៌នាពីការបង្កើតរបស់ព្រះ។

២. តើព្រះទ្រង់បង្កើតពិភពលោកយើងនេះយ៉ាងដូចម្តេចបាន? សូមអាននៅក្នុងកណ្តាលហេប្រើរ ១១:៣ ។

៣. តើលោកអ្នកឆ្លើយតបចំពោះការដែលព្រះបានបង្កើតពិភពលោកនេះយ៉ាងដូចម្តេច?
សូមអាននៅក្នុងកណ្តាលវិវរណៈ ៤:១១ ។

៤. ហេតុអ្វីបានជាព្រះទ្រង់បង្កើតអ្នកមកដើម្បីអ្វី? អេសាយ ៤៣:៧។

៥. តើរបៀបដែលព្រះទ្រង់បង្កើតអ្នកមកតាមរយៈរូបភាពបែបណា? ទំនុកដំកើង ១៣៩:១៣-១៧ ។

៦. ព្រះឲ្យតម្លៃយើង ដោយបង្កើតយើងមកឲ្យមានភាពដូចជារូបអង្គទ្រង់ ព្រមទាំងឲ្យមានអំណាចដូចជាទ្រង់ថែម
ទៀតផង ឯការបង្កើតរបស់ទ្រង់គឺមានគោលបំណងច្បាស់លាស់។ នៅក្នុងកណ្តាលគម្ពីរលោកុប្បត្តិ ១:២៦-២៨ សូម
សរសេរចុះនៅចំនុចខ្លះៗដូចជា:

ក. តើអ្វីទៅជាចំណុចដែលបង្ហាញពីលក្ខណៈដូចរូបអង្គទ្រង់នោះ ?

.....
.....
.....
.....
.....
.....

ខ. ចូររូបង្ហាញពីតួនាទីឬអំណាចដែលដូចជារូបអង្គទ្រង់នោះ ?

.....
.....
.....
.....
.....
.....

គ. តើអ្វីទៅជាគោលបំណងដែលព្រះទ្រង់បានបង្កើតលោកអ្នកមក ?

.....
.....
.....
.....
.....
.....

សេចក្តីបញ្ចប់:

មនុស្សភាគច្រើនរស់នៅចង់ទទួលបាននៅសេចក្តីពិត និងភាពយុត្តិធម៌
តែនៅពេលដែលគេប្រាប់អំពីសេចក្តីពិត បែជាមិនចង់ទទួលទៅវិញ ហេតុអ្វី?
នេះប្រហែលជាមកពីនិស្ស័យបាប ឬយ៉ាងណា? ជាការពិតព្រះបន្ទូលនៃព្រះដែលបានចារនៅលើព្រះគម្ពីរបាន
សំដែងយ៉ាងច្បាស់ថា ព្រះទ្រង់ជាអ្នកបង្កើតមនុស្សមកឲ្យដូចជារូបអង្គទ្រង់ និងរបស់សព្វសារពើនៅលើផែនដីនេះ
មិនតែប៉ុណ្ណោះ ទ្រង់ព្រមទាំងផ្តល់អំណាចឲ្យមនុស្សជាអ្នកគ្រប់គ្រងថែរក្សាអ្វីដែលទ្រង់បង្កើតថែមទៀតតែមនុស្ស
មួយចំនួននៅតែយល់ទៅតាមវិទ្យាសាស្ត្រដែរថា មនុស្សកើតមកពីស្នាទៅវិញ។ ទោះយ៉ាងណាសេចក្តីពិតមិនមាន
អ្នកណាអាចបំផ្លែបាននោះទេ គឺព្រះដ៏ជាព្រះទេ ជាអ្នកបង្កើតរបស់ទាំងអស់នៅលើផែនដីនេះ រួមទាំងលោកអ្នក
ហើយ និងខ្ញុំដែរ ទោះយើងនិយាយថាទ្រង់មិនមែនអ្នកបង្កើត ក៏ទ្រង់នៅតែជាអ្នកបង្កើត ។ ទ្រង់ជាព្រះទោះបីយើង
ថាទ្រង់មិនមែនជាព្រះ ក៏ទ្រង់នៅតែជាព្រះដដែល។

ការអនុវត្ត:

១. នៅពេលដែលលោកអ្នកដឹងថា លោកអ្នកមិនមែនជាពូជដែលកើតមកពីស្វា អ្នកជាពូជព្រះ ដែលទ្រង់បង្កើតលោកអ្នកមកឲ្យចំនិងរូបអង្គទ្រង់ ព្រមទាំងផ្តល់ឲ្យមានអំណាចលើរបស់ដែលព្រះបង្កើតទៀត តើលោកអ្នកគម្ពីឆ្លើយតបទៅចំពោះព្រះដែលបង្កើតលោកអ្នកមកយ៉ាងម៉េចក្នុងការរស់នៅរាល់ថ្ងៃនេះ

.....
.....
.....
.....

២. នៅពេលអ្នកដឹងថា ព្រះទេវតាអ្នកបង្កើតរបស់ទាំងអស់នៅលើផែនដី រួមទាំងមនុស្សផង តើលោកអ្នកគប្បីថ្វាយបង្គំព្រះដែលបង្កើតរបស់ទាំងអស់នៅលើផែនដីនេះ ឬថ្វាយបង្គំរបស់ដែលព្រះបង្កើត?

.....
.....
.....
.....

បទគម្ពីរចងចាំ: ចូរទន្ទេញបទគម្ពីរ ទំនុកដំកើង ១៣៩:១៣ អោយចាំបន្ទាប់មកចូរសរសេរលើក្រដាសទំនេរខាងក្រោម៖

.....
.....
.....
.....



ព្រះទ្រង់បានស្គាល់អ្នកយ៉ាងច្បាស់

សេចក្តីផ្តើម

ទស្សនៈរបស់ខ្មែរមួយនិយាយតៗគ្នាមកថា យើងអាចស្គាល់មនុស្សបានតែសំបកក្រៅប៉ុណ្ណោះ តែមិនអាចស្គាល់ពីជម្រៅចិត្តខាងក្នុងនោះទេ នេះជាការពិត យើងស្គាល់មុខមាត់ និងរូបរាងរបស់មនុស្សបានតែយើងមិនអាចស្គាល់ពីចិត្តរបស់មនុស្សបានឡើយ រហូតពេលខ្លះមនុស្សមិនអាចទាំងស្គាល់ពីខ្លួនឯងទៀតផង។ ប៉ុន្តែកណ្តាគម្ពីរយេស៊ូ មាតិកា ១៧:៩-១០ បានចែងថា, "ឯចិត្តគឺជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បួតផង តើអ្នកណានឹងអាចស្គាល់បាន អញនេះ គឺព្រះយេស៊ូវ័រអញស្តង់ចិត្ត អញក៏ល្បួងលឿមដើម្បីនឹងសងដល់មនុស្សទាំងអស់ តាមផ្លូវគេប្រព្រឹត្តហើយតាមផលនៃកិរិយារបស់គេ។"

គោលបំណង:

នៅក្នុងមេរៀននេះខ្ញុំចង់នាំលោកអ្នកឲ្យបានស្គាល់ និងដឹងពី:

- ក. ព្រះទ្រង់ជាអង្គបុគ្គលដែលស្គាល់លោកអ្នកច្បាស់ជាងលោកអ្នកស្គាល់ពីខ្លួនឯងទៅទៀត ។
- ខ. លោកអ្នកស្គាល់ពីខ្លួនឯងជាអ្នកណាដែរឬទេ ?

ការសិក្សាមេរៀន:

១. នៅក្នុងកណ្តាគម្ពីរទំនុកដំកើង ១៣៩:១-៦ ស្តេចដាវីឌបានបង្ហាញពីចំនុចខ្លះៗនៅក្នុងជីវិតរបស់លោកដែលទ្រង់ជាអ្នកពិនិត្យមើល និងស្គាល់លោកយ៉ាងច្បាស់ ចូរស្វែងរកឲ្យបាន៤ចំនុចពីអត្ថបទខាងលើ ដែលបង្ហាញថាព្រះទ្រង់ស្គាល់អ្នក ?

.....

.....

.....

២. តើស្តេចដាវីឌទទួលស្គាល់បែបណាថាព្រះទ្រង់ស្គាល់គាត់នោះ ? ទំនុកដំកើង ១៣៩:២៣-២៤ ។

.....

.....

៣. តើព្រះយេស៊ូវទ្រង់បង្ហាញបែបណាថាព្រះទ្រង់ស្គាល់ និងបានចាប់អារម្មណ៍ចំពោះអ្នក ? ម៉ាថាយ ១០:២៩-៣១

.....

.....

៤. តើលោកអ្នកស្គាល់ខ្លួនឯងថាជាអ្នកណាច្បាស់លាស់ដែរឬទេរាល់ថ្ងៃនេះ ?

ចូរសរសេរចុះពីអ្វីដែលលោកអ្នកបានស្គាល់ពីខ្លួនឯងឲ្យបាន៤ចំណុច។

.....
.....
.....
.....
.....

៥. នៅក្នុងកណ្តុកម្ពីរ សុភាសិត ១៦:២ បានបង្ហាញពីព្រះទ្រង់ទតឃើញអ្វីចំពោះអ្នក ? ចូរធ្វើការពន្យល់ឲ្យបាន ក្បោះក្បាយ។

.....
.....
.....
.....
.....

៦. យើងអាចស្គាល់មនុស្សបានតាមកិរិយានៃការសំដែងចេញរបស់គេម្នាក់ៗមកខាងក្រៅ ចុះបើព្រះទ្រង់ជាវិញ្ញាណ តើយើងអាចស្គាល់ព្រះបានដោយរបៀបណា ?

.....
.....
.....
.....
.....
.....

៧. កណ្តុកម្ពីរយ៉ូហាន ១៥:១៨ ចែងថា, "បើសិនជាលោកីយ៍ស្តាប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយ ថាគេបាន ស្តាប់ខ្ញុំជាមុន។ បើតាមបទគម្ពីរនេះ តើលោកអ្នកស្គាល់ពីខ្លួនឯងថាជាអ្នកណា ហើយហេតុអ្វីបានជាលោកីយ៍ស្តាប់ អ្នក ?

.....
.....
.....
.....
.....

៨. សូមអានកណ្តកម្មី១យ៉ូហាន៤:៦ បើតាមគំនិតរបស់លោកអ្នក តើលោកអ្នកស្គាល់ពីវិញ្ញាណនៃសេចក្តីពិត និងវិញ្ញាណនៃសេចក្តីខុសឆ្គងទៅបានដោយសារអ្វី? ចូរធ្វើការពន្យល់រៀបរាប់ឲ្យបានលំអិត។

.....
.....
.....
.....
.....
.....
.....
.....

សេចក្តីបញ្ចប់:

នៅក្នុងបទគម្ពីរបានសំដែងយ៉ាងច្បាស់អំពីពាក្យថាស្គាល់ គឺព្រះទ្រង់ជាអ្នកបង្កើត និងផ្សំគ្រឿងរូបយើងគ្រប់គ្នាតាំងពីនៅក្នុងផ្ទៃម្តាយមក ទំនុកដំកើង ១៣៩:១៣ ហេតុនេះខ្ញុំ និងអ្នកមិនអាចធ្វើអ្វីឲ្យលាក់កំបាំងអំពីព្រះនេត្រទ្រង់បានទេ ព្រោះទ្រង់ស្គាល់លោកអ្នក និងខ្ញុំច្បាស់ជាជាង យើងស្គាល់ខ្លួនឯងទៅទៀត។ យើងជាមនុស្សអាច និងកុហកខ្លួនឯង តែមិនអាចកុហកព្រះបានឡើយយើងអាចស្គាល់ មិត្តភក្តិ គ្រួសារ ប្តី ឬប្រពន្ធ បានតែសំបកខាងក្រៅតែប៉ុណ្ណោះតែព្រះទ្រង់ស្គាល់ពួកគេច្បាស់ខាងក្នុងចិត្តពួកគេច្បាស់ជាង លោកអ្នក។

ការអនុវត្ត:

១. បើព្រះទ្រង់ស្គាល់លោកអ្នកច្បាស់បែបនេះ តើលោកអ្នកគប្បីរស់នៅបែបណា ដើម្បីឲ្យត្រូវ និងបំណងព្រះហឫទ័យទ្រង់ ?

.....
.....
.....
.....
.....
.....
.....
.....

២. តើលោកអ្នកគប្បីប្រាប់ដល់លោកិយអំពីព្រះដ៏ជាព្រះដែលស្គាល់លោកអ្នកព្រមទាំងយកព្រះទ័យទុកដាក់ និងលោកអ្នកដែរឬទេក្នុងការរស់នៅរាល់ថ្ងៃ ? ហេតុអ្វី ?

.....
.....
.....
.....
.....
.....
.....
.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

.....

បទគម្ពីរចងចាំ: ចូរទន្ទេញបទគម្ពីរយេរេមា ១៧:៩-១០ អោយចាំ ។

.....

.....

.....

.....

.....

.....

.....



សេចក្តីផ្តើម

បំណងព្រះហឫទ័យព្រះដែលបង្កើតមនុស្សមក គឺចង់ឲ្យមនុស្សបានរស់នៅដោយមានសេរីភាព មានសេចក្តីអំណរ មានភាពស្រស់បំព្រង មានសុភមង្គល មានសេចក្តីសុខសាន្ត និងមានទំនាក់ទំនងល្អ ចេះជួយគ្នា និងចេះគោរពផ្តល់តម្លៃដល់គ្នាទៅវិញទៅមក។ ដូច្នេះការផ្តល់តម្លៃដល់គ្នាទៅវិញទៅមកវាជាផ្នែកមួយនៃជីវិតរបស់មនុស្សយើងនៅក្នុងការជួយឲ្យទំនាក់ទំនងគ្នាបាននៅស្ថិត ស្ថេរ គង់វង្សពីព្រោះមនុស្សទាំងអស់មិនគ្រប់លក្ខណ៍នោះទេ។

គោលបំណង:

នៅក្នុងមេរៀននេះខ្ញុំចង់នាំលោកអ្នកឲ្យបានស្គាល់ ហើយដឹងអំពី:

- ក. សេចក្តីស្រលាញ់ដ៏ពិតដែលមកពីព្រះគឺហ៊ានលះបង់ដើម្បីអ្នកដែលខ្លួនស្រលាញ់ ។
- ខ. សេចក្តីស្រលាញ់ឥតលក្ខខណ្ឌមកពីព្រះ ។
- គ. អំពីរបៀបរស់នៅដោយមានការទំនាក់ទំនងល្អក្នុងក្តីស្រលាញ់នៃព្រះ ។

ការសិក្សាមេរៀន:

១. តើព្រះទ្រង់និងបង្ហាញអំពីសេចក្តីស្រលាញ់ដ៏អស្ចារ្យរបស់ទ្រង់ចំពោះលោកអ្នកបានយ៉ាងដូចម្តេចតាមរយៈកណ្តុកម្ពីរ ១យ៉ូហាន៤:៩-១០ ? ចូរធ្វើការពន្យល់រៀបរាប់ឲ្យបានល្អិតល្អន់។

.....

.....

.....

.....

.....

.....

.....

.....

២. ចូរលោកអ្នកពន្យល់អំពីសេចក្តីស្រលាញ់របស់ព្រះ ចំពោះមនុស្សលោកធំធេងយ៉ាងណានៅក្នុងកណ្តុកម្ពីរ យ៉ូហាន៣:១៦ ?

.....

.....

.....

.....

.....


.....

.....

ជ្រើសរើសព្រះទ្រង់ស្រលាញ់មនុស្សលោកដល់ម៉្លោះ.....

ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រាដោះ.....

មិនត្រូវវិនាសឡើយ គឺមានជីវិតអស់កល្បជានិច្ចវិញ



បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ

៣. បើយើងមើលកណ្តុកម្ហី យ៉ូហាន៣:១៦ ម្តងទៀតដោយមើលអំពីការទំនាក់ទំនងគ្នារវាងរូបខាងលើគឺ:

ក. តើអ្វីទៅ ដែលជាបុព្វហេតុនៃសេចក្តីស្រលាញ់ដ៏ពិតដែលបង្ខំទ្រង់ឲ្យធ្វើនោះ ? ចូររៀបរាប់។

.....

.....

.....

.....

៤. កាលដែលព្រះវរបិតា បានចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យយាងមកលើផែនដីនេះ តើបានបង្ហាញពីអត្ថន័យបែបណា ?

.....

.....

.....

.....

៥. តើមនុស្សនឹងទទួលបាននូវជីវិតអស់កល្បជានិច្ចយ៉ាងដូចម្តេច ?

.....

.....

.....

.....

៦. នៅក្នុងយ៉ូហាន ១០:៩-១៦ ព្រះយេស៊ូវបានប្រៀបធៀបអំពីសេចក្តីស្រលាញ់របស់ទ្រង់ទៅនឹងសេចក្តីស្រលាញ់របស់អ្នកគង្វាលដែលមានសេចក្តីស្រលាញ់ចំពោះចៀមរបស់ខ្លួន។ ហេតុនេះបើយោងទៅតាមអត្ថបទនេះ តើព្រះទ្រង់ចង់មានបន្ទូលពីអ្វីមកកាន់លោកអ្នកដើម្បីឲ្យលោកអ្នកគិតនោះ ?

៧. បើមើល និងអានអត្ថបទនៅក្នុងសំនួរទី១ម្តងទៀត តើអ្នកគិតថាអ្វីទៅជាចំណុចសំខាន់សំរាប់អ្នក?



៨. បន្ទាប់ពីលោកអ្នកបានយល់និងស្គាល់ពីសេចក្តីស្រឡាញ់របស់ព្រះចំពោះអ្នកហើយ ចូរអ្នកចំណាយពេលស្ងៀម ស្ងាត់អធិស្ឋានព្រះអរគុណដល់ព្រះ បន្ទាប់មកសរសេរឈ្មោះរបស់មនុស្សដែលអ្នកគិតថា ពួកគេសំខាន់ចំពោះ អ្នកឲ្យបាន៥នាក់ ហើយអធិស្ឋានសម្រាប់ពួកគេនៅថ្ងៃនេះ សូមឲ្យព្រះស្រឡាញ់ពួកគេដូចជាទ្រង់បានស្រឡាញ់ ដល់អ្នកដែរ។

សេចក្តីបញ្ចប់:

សេចក្តីស្រឡាញ់របស់មនុស្ស ខុសពីសេចក្តីស្រឡាញ់របស់ព្រះត្រង់ថា សេចក្តីស្រឡាញ់មនុស្សមាន លក្ខខណ្ឌ តែសេចក្តីស្រឡាញ់របស់ព្រះចំពោះមនុស្សគ្មានដែនកំណត់ និងលក្ខខណ្ឌឡើយ។ ទ្រង់គឺហ៊ានលះបង់ ជីវិតទ្រង់ដើម្បីអ្នក ដែលទ្រង់ស្រឡាញ់ដើម្បីដោះគេឲ្យរួចអំពីការគ្រប់គ្រងរបស់អំណាចនៃអំពើបាប ដោយឥត លក្ខខណ្ឌអ្វីទាំងអស់។ តែបើចំពោះមនុស្ស មួយចំនួនរាល់ថ្ងៃ សូម្បីតែប្តី ប្រពន្ធ ឬគ្រួសារ គេមិនហ៊ានទាំងលះបង់ សូម្បីតែពេលសម្រាប់គ្នាផង។ ហេតុអ្វី ? ពីព្រោះមនុស្សមានអាត្មាមិយម តែព្រះទ្រង់ខុសពីមនុស្ស ហេតុនេះតើ លោកអ្នកដឹងថាព្រះទ្រង់ស្រឡាញ់លោកអ្នកដែរឬទេ ?

ការអនុវត្ត

១. បើលោកអ្នកដឹងថា ព្រះទ្រង់ស្រលាញ់លោកអ្នកហើយ តើលោកអ្នកគប្បី ឆ្លើយតបចំពោះសេចក្តីស្រលាញ់របស់ ព្រះដ៏ឧត្តមនេះបែបណា ?

.....

.....

.....

.....

.....

២. បើលោកអ្នកបានទទួលសេចក្តីស្រលាញ់ដ៏ពិតមកពីព្រះហើយ តើលោកអ្នកគប្បីធ្វើបែបណាបន្តទៀត ?

.....

.....

.....

.....

.....

បទគម្ពីរចងចាំ: ចូរទន្ទេញបទគម្ពីរ យ៉ូហាន ៣:១៦ អោយចាំបន្ទាប់មកចូរសរសេរលើក្រដាសទំនេរខាងក្រោម:

.....

.....

.....



ព្រះបង្កើតអ្នកមកក្សេមក្សាយជាផ្នែកមួយនៅក្នុងគ្រួសាររបស់ទ្រង់

សេចក្តីផ្តើម

បំណងប្រាថ្នារបស់មនុស្សគ្រប់ៗរូបនៅលើលោកីយ៍នេះ តែងតែលោកចង់បានភាពសុខស្រួល និងភាពហ៊ុំហា ជាពិសេសគ្មានអ្នកណាម្នាក់ចង់ក្រនោះទេ គំនិតគិតស្រមៃចង់បានធ្វើជាកូនអ្នកមាន អ្នកមានបុណ្យសក្តិខ្ពស់ជាដើម។ ទស្សនៈលោកបឺល ហ្គេត មួយពេលថា៖

" ខ្ញុំកើតមកក្រមិនមែនជាកំហុស របស់ខ្ញុំទេ តែខ្ញុំស្លាប់ទៅវិញក្រទើបជាកំហុសរបស់ខ្ញុំ " ទស្សនៈនេះជំរុញឲ្យមនុស្សកាន់តែចង់មានបាន និងស្វែងធ្វើគ្រប់យ៉ាងមែនទេ? តែចូរចាំថា លោកអ្នកនិងខ្ញុំទោះលោកអ្នកចង់មិនចង់ក៏មិនអាចផ្លាស់ប្រែបានដែរ ព្រោះកណ្តុតម្ហីលោកុប្បត្តិ១:២៦-២៧ ចែងយ៉ាងច្បាស់ថា ព្រះជាអ្នកបង្កើតលោកអ្នក និងខ្ញុំមកហេតុនេះយើងជាផ្នែកមួយនៅក្នុងគ្រួសាររបស់ទ្រង់រួចទៅហើយ ។

គោលបំណង

- ក. ដឹងថា ព្រះទ្រង់ជាឪពុកនៃគ្រប់មនុស្សទាំងអស់
- ខ. ដឹងថា ព្រះរាប់លោកអ្នកថាជាកូនរបស់ទ្រង់
- គ. ដឹងថា លោកអ្នកជាអ្នកណាពិតប្រាកដ

ការសិក្សាមេរៀន

១. តើព្រះទ្រង់បង្រៀនដល់សិស្សរបស់ទ្រង់ទាំង១២នាក់ ឲ្យទាក់ទងជាមួយទ្រង់បែបណា? ម៉ាថាយ៦:៩ ។
.....
.....
.....
.....
.....
.....
.....
២. តើពិតទេដែលថាព្រះទ្រង់ជាឪពុកនៃគ្រប់មនុស្សទាំងអស់នោះហេតុអ្វីបានជាថាពិតនិងមិនពិត ? សូមមើលព្រះគម្ពីរយ៉ូហាន ៨:៤២-៤៤ ។
.....
.....
.....
.....
.....

៣. បើតាមយ៉ូហាន ១:១២-១៣ តើលោកអ្នកកើតនៅក្នុងគ្រួសារនៃព្រះបែបណា ? ចូរពន្យល់។

.....
.....
.....
.....
.....
.....
.....
.....
.....
.....


ទស្សនៈរបស់លោក **អេន្រ្ទ មូរី**

ចំណុចសំខាន់នៃការធានាអះអាងអំពីជំនឿនោះគឺព្រះទ្រង់រាប់យើងជាកូនរបស់ទ្រង់ខ្ញុំមិនអាចស្រលាញ់ និងបំរើទ្រង់បានទេប្រសិនបើខ្ញុំមិនដឹងថា ព្រះស្រលាញ់ខ្ញុំ និងទទួលខ្ញុំឲ្យធ្វើជាកូនទ្រង់ដដែលនោះ ។

៤. តាមរយៈកណ្តុគម្ពីរ រ៉ូម ៨:១៥-១៧ អានហើយកត់ចុះអំពីផលប្រយោជន៍ឬសេចក្តីពិតដែលព្រះរាប់លោកអ្នកថាជាកូនរបស់ទ្រង់ ថាមានប៉ុន្មានចំនុច ?

.....
.....
.....
.....
.....
.....

៥. ចូរបង្ហាញដោយខ្លីៗថា តើលោកអ្នកដឹងថាព្រះទ្រង់ជាឪពុករបស់យើងបានយ៉ាងដូចម្តេច ?



.....
.....
.....
.....
.....
.....
.....
.....
.....
.....

វាជារឿងសំខាន់ណាស់សម្រាប់លោកអ្នកដែលជឿព្រះហើយក្លាយជាគ្រីស្ទាន លោកអ្នកត្រូវតែប្រាកដច្បាស់ខ្លួនឯងថាព្រះទ្រង់ប្រៀបដូចជាឪពុករបស់យើង ហើយទ្រង់ជាអ្នកដែលផ្តល់ឲ្យយើងមានជីវិតអស់កល្បជានិច្ច។ កុំឲ្យមានការផ្លាស់ប្តូរតាមតែអារម្មណ៍របស់ខ្លួន តែសូមឲ្យយើងមានការប្រកដច្បាស់និងមានព្រះបន្ទូលធានាអះអាងយ៉ាងពិតប្រាកដថា ព្រះទ្រង់ពិតជាឪពុកខាងវិញ្ញាណរបស់យើងមែន ព្រមទាំងប្រទានឲ្យកូនរបស់ទ្រង់មានជីវិតអស់កល្បថែមទៀត។ កណ្តុគម្ពីរ ១យ៉ូហាន៥:១៣ សម្តែងថា ខ្ញុំបានសរសេរសេចក្តីទាំងនេះឆ្លើមកអ្នករាល់គ្នាដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថាអ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ។

យើងមានខព្រះគម្ពីរ ៣ ទៀតដែលប្រាប់លោកអ្នកឲ្យប្រាកដច្បាស់គឺ:

១. យ៉ូហាន៥:២៤ ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំហើយជឿដល់ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកអ្នកនោះមានជីវិតជ័រនៅអស់កល្បជានិច្ចហើយមិនដែលត្រូវជំនុំជំរះឡើយ គឺបានកន្លងហួសពីសេចក្តីស្លាប់ទៅដល់ជីវិតវិញ។

២. ១យ៉ូហាន៥:១១-១២ នេះហើយជាសេចក្តីបន្ទាល់នោះ គឺថា ព្រះទ្រង់បានប្រទានជីវិតជ័រនៅអស់កល្បជានិច្ចមកយើងរាល់គ្នា ហើយជីវិតនោះគឺនៅក្នុងព្រះរាជបុត្រានៃទ្រង់^{១២} ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ។

៣. វិវេណៈ៣:២០ មើលអញ្ជូននៅមាត់ទ្វារទាំងគោរ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យនោះ អញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះហើយអ្នកនោះជាមួយនឹងអញដែរ។

៦. ព្រះគម្ពីរហេព្រី ១២:៩-១១ បានបង្ហាញអ្នកបែបណាអំពីឪពុកខាង ឯសាច់ឈាម និងឪពុកខាងវិញ្ញាណនោះ ?

.....
.....
.....
.....
.....
.....
.....
.....
.....
.....
.....

៧. កណ្តុគម្ពីរ រ៉ូម៨:១៤ សម្តែងថា ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំអ្នកទាំងនោះហើយ ជាពួកកូនរបស់ព្រះ។ នៅពេលលោកអ្នកអានបទគម្ពីរនេះ ហើយតើលោកអ្នកគិតថាលោកអ្នកជាអ្នកណាឲ្យពិត ? ចូរពន្យល់។

.....
.....
.....
.....
.....
.....

សេចក្តីបញ្ចប់

សូមលោកអ្នកចងចាំថា:

១. ព្រះទ្រង់បង្កើតលោកអ្នកមកមានគោលបំណងយ៉ាងច្បាស់លាស់ គឺដើម្បីឲ្យយើងលើកតម្កើង និងថ្វាយសិរីល្អដល់ទ្រង់ (ទំនុកតម្កើង ១០០ ម្ចាស់បណ្តាជននៅផែនដីអើយចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយឲ្យចូលមកនៅចំពោះទ្រង់ ដោយច្រៀងចំរៀងចុះត្រូវឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ជាព្រះគឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជាបស់ផងទ្រង់យើងខ្ញុំជាកស្រូវរបស់ទ្រង់ ហើយជាហ្វូងចៀមនៅទឹកដ្ឋាលរបស់ទ្រង់ចូរនាំគ្នាចូលតាមទ្រង់ ដោយពោលពាក្យអរព្រះគុណហើយចូលទៅក្នុងទីលានទ្រង់ ដោយបទសរសើរចូរអរព្រះគុណដល់ទ្រង់ ហើយសរសើរព្រះនាមទ្រង់ចុះពីព្រោះព្រះយេហូវ៉ាទ្រង់ល្អសេចក្តីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ចហើយសេចក្តីស្មោះត្រង់របស់ទ្រង់ក៏នៅអស់ទាំងដំណាមនុស្សតទៅ ។) ទ្រង់ជាអ្នកផ្តល់តំលៃ និងកិត្តិយសដល់លោកអ្នកជាពិត។

២. ព្រះទ្រង់ចាត់ទុកលោកអ្នកជាអ្នកដែលមានតម្លៃបំផុតចំពោះព្រះនេត្រទ្រង់ ទ្រង់បានទទួលស្គាល់លោកអ្នកថាជាកូនរបស់ទ្រង់និងជាអ្នកដែលទ្រង់ស្រលាញ់។ យ៉ូហាន ១៥:១៦-១៧ មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេគឺ ដែលរើសអ្នករាល់គ្នាវិញទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផលហើយឲ្យផលអ្នករាល់គ្នាបាននៅជាប់ផងដើម្បីឲ្យព្រះវរបិតាបានប្រោសប្រទានឲ្យអ្នករាល់គ្នាបានអ្វីៗដែលនឹងសូមពីទ្រង់ ដោយនូវឈ្មោះខ្ញុំ^{១៧} ខ្ញុំបង្គាប់សេចក្តីនេះដល់អ្នករាល់គ្នា គឺឲ្យស្រលាញ់គ្នាទៅវិញទៅមកចុះ។ យ៉ូហាន ១៧:២៦ទូលបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ក៏នឹងសំដែងឲ្យគេស្គាល់តទៅទៀត ដើម្បីឲ្យសេចក្តីស្រលាញ់ដែលទ្រង់ស្រលាញ់ដល់ទូលបង្គំ បាននៅក្នុងគេហើយឲ្យទូលបង្គំនៅក្នុងគេដែរ ។

៣. ព្រះទ្រង់ស្រលាញ់លោកអ្នកជាមុន ហើយទ្រង់ស្វែងរកលោកអ្នកឲ្យមានការទំនាក់ទំនង និងបានមេត្រីជាមួយនឹងទ្រង់សារជាថ្មីវិញ (យ៉ូហាន ៣:១៦ ដ្បិតព្រះទ្រង់ស្រលាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។ គម្ពីររ៉ូម ៥:១ ដូច្នេះដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿនោះឈ្មោះថាយើងបានមេត្រីនឹងព្រះដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ) ។

៤. នៅពេលដែលលោកអ្នកបានទទួលជឿព្រះ នោះមានន័យថា លោកអ្នកបានអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធក្នុងនិងដឹកនាំជីវិតលោកអ្នក ហើយលោកអ្នកនឹងទទួលបានជីវិតអំពីព្រះគ្រីស្ទយេស៊ូវ ហើយលោកអ្នកបានកើតជាថ្មីនៅក្នុងគ្រួសារនៃព្រះជាពិត។ បើលោកអ្នកកើតជាថ្មីនៅក្នុងគ្រួសារនៃព្រះ នោះវាពិតប្រាកដណាស់ថា ព្រះទ្រង់ជាឪពុកខាងឯវិញ្ញាណរបស់លោកអ្នកជាពិត ហើយលោកអ្នកជាកូនរបស់ទ្រង់។ យ៉ូហាន ១:១២ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ ។



ការអនុវត្តន៍:


១. តើលោកអ្នកប្រកដប្បស្រឡាទេថា លោកអ្នកពិតជាផ្នែកមួយក្នុងគ្រួសារនៃព្រះ ? ហេតុអ្វី ?

.....
.....
.....
.....
.....
.....
.....

២. សូមគិតអំពីជីវិតរស់នៅរបស់អ្នករាល់ថ្ងៃតើត្រឹមត្រូវ និងស្របទៅតាមព្រះបន្ទូលព្រះក្នុងនាមអ្នកជាកូនព្រះឬទេ?

.....
.....
.....
.....
.....
.....
.....

បទគម្ពីរចងចាំ: ចូរទន្ទេញព្រះគម្ពីរ យ៉ូហាន ១:១២ នៅក្នុងថ្ងៃនេះ។



.....
.....
.....
.....
.....
.....
.....



អង្គបុគ្គលព្រះយេស៊ូវគ្រីស្ទ

មនុស្សគ្រប់គ្នាគ្មានសមត្ថភាពក្នុងការស្វែងយល់អំពីព្រះបាននោះទេ ពីព្រោះព្រះទ្រង់ជាព្រះដ៏បរិសុទ្ធ ខុសពីមនុស្សមានពេញទៅដោយអំពើបាប ។ ដើម្បីឲ្យមានការទំនាក់ទំនងគ្នាព្រមទាំងអាចស្វែងយល់ពីព្រះបានទាល់តែយើងតស៊ូទំនាក់ទំនងរវាងមនុស្សនិងព្រះ។ តើយើងអាចតស៊ូនេះយ៉ាងម៉េចទៅបាន ? ការនេះអាចកើតឡើងបានទាល់តែតាមការយកនិស្ស័យជាមនុស្សរបស់ព្រះគ្រីស្ទយេស៊ូវមកលើផែនដីនេះ។

ព្រះយេស៊ូវគ្រីស្ទ យើងអាចនិយាយបានថា ជារូបភាពបង្ហាញឲ្យឃើញអំពីព្រះវរបិតា ដែលយើងមើលមិនឃើញនិងជាស្ថានតភ្ជាប់រវាងមនុស្សទៅព្រះ។ *កូរិនថ្មី ១:១៥, ១៩-២០ ដែលទ្រង់ជារូបអង្គនៃព្រះដ៏មើលមិនឃើញ ជាបងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក។ ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងទ្រង់ ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ឲ្យជានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះទោះបីរបស់នៅស្ថានសួគ៌ ឬនៅផែនដីក្តី ទាំងតាំងស្ថានមេត្រីដោយសារព្រះលោហិតនៃលើក្តីទ្រង់។*

យើងអាចមើលឃើញព្រះវរបិតាបានគឺតាមរយៈព្រះយេស៊ូវគ្រីស្ទ ព្រះទ្រង់បានបញ្ជូនព្រះរាជបុត្រាទ្រង់មកលើផែនដីនេះ ដើម្បីនាំមនុស្សឲ្យមានទំនាក់ទំនងជាមួយនឹងព្រះសារជាថ្មី ហើយដើម្បីនាំមនុស្សទៅឯព្រះបានទាល់តែទ្រង់ត្រឡប់មកកើតជាមនុស្ស ហេតុនេះយើងអាចឃើញថា ព្រះយេស៊ូវទ្រង់ជាមនុស្ស ១០០% និងជាព្រះ ១០០% ។ ដើម្បីនាំលោកអ្នកឲ្យស្គាល់អំពីព្រះវរបិតាបានច្បាស់ ព្រះយេស៊ូវបានបន្ទាបព្រះអង្គទ្រង់ដោយមកយកនិស្ស័យជាមនុស្ស។

មេរៀនទី១

ការបន្ទាបខ្លួនមកយកនិស្ស័យជាមនុស្សរបស់ព្រះយេស៊ូវគ្រីស្ទ

សេចក្តីផ្តើម

មនុស្សខ្លះបាននិយាយថា ព្រះយេស៊ូវគ្រីស្ទជាមនុស្សដ៏អស្ចារ្យ និងជាម្នាក់ដែលបានបង្កើតឬជាអ្នកស្ថាបនិកសាសនាឲ្យបានកើតមានឡើងថែមទៀត តែមនុស្សខ្លះទៀតគេហៅទ្រង់ថា ជាហោរាដ៏អស្ចារ្យ តែព្រះយេស៊ូវអង្គទ្រង់ផ្ទាល់បានបង្ហាញថា **ទ្រង់ជាព្រះ** តែបើការដែលទ្រង់ប្រកាសអង្គទ្រង់ថាទ្រង់មិនមែនជាព្រះពិតនោះ មានន័យថាទ្រង់ជាមនុស្សកុហកវិញមែនទេ? តើលោកអ្នកគិតបែបណា? ព្រះបន្ទូលទ្រង់សំដែងយ៉ាងច្បាស់ថា: ទ្រង់មានព្រះបន្ទូលសួរថា *ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា ស៊ីម៉ុន-ពេត្រុសទូលឆ្លើយថាទ្រង់ជាព្រះ គ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ រួចព្រះយេស៊ូវមានព្រះបន្ទូលតបថា អ្នកស៊ីម៉ុន កូនយ៉ូណាសអើយ អ្នកមានពរដ្បិតមិនមែនជាសាច់ឈាម ដែលបានសម្តែងឲ្យអ្នកស្គាល់ទេគឺ ព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ។*

(ម៉ាថាយ ១៦:១៥-១៧)

អ្នកនិពន្ធកណ្ឌកម្មិរហេព្រើរបានបង្ហាញយ៉ាងច្បាស់ ក្នុងជំពូក ១-៤ ជាដំបូងគេថាព្រះគ្រីស្ទយេស៊ូវទ្រង់បានបន្ទាបអង្គទ្រង់មកយកនិស្ស័យជាមនុស្សនៅលើផែនដីនេះ។

កោលបំណង:

- ក. យល់ច្បាស់ពីព្រះយេស៊ូវទ្រង់យាងមកពីណា
- ខ. យល់ច្បាស់ថា ព្រះយេស៊ូវជាអ្នកណា
- គ. ដឹងពីហេតុដែលទ្រង់យកនិស្ស័យជាមនុស្សលោក នៅលើផែនដីនេះ

ការសិក្សាមេរៀន

១. សូមអានកណ្តកម្ពីរហេព្រើរជំពូក ១ ហើយសរសេរចុះថា តើមានព្រឹត្តិការណ៍អ្វីខ្លះកើតមានឡើង ?

.....

.....

.....

.....

២. ចូរមើលនៅក្នុងហេព្រើរ ១:៤-៥ ហើយដែលទ្រង់បានទទួលនាមៗទុកជាមរ-ដកជានាមដែលប្រសើរជាងនាមរបស់ពួកទេវតាប៉ុណ្ណានោះទ្រង់ក៏បានត្រឡប់ជាវិសេសជាងពួកទេវតាប៉ុណ្ណោះដែរ។ ដ្បិតតើព្រះដែលមានព្រះបន្ទូលនឹងទេវ-តាណាមួយថា « ឯងជាកូនអញអញបានបង្កើតឯងនៅថ្ងៃនេះ » ឬថា « អញនឹងបានជាឪពុកដល់វាហើយវានឹងបានជាកូនរបស់អញ » ដូច្នេះឬទេ ។ តើនាមដ៏ប្រសើរលើសជាងនាមរបស់ទេវតាជាអ្វី ?

.....

.....

.....

.....

៣. តើបទកម្ពីរហេព្រើរ ១:៦ និង ខ១៣-១៤ បង្ហាញឲ្យយើងឃើញអំពីអ្វីវិញ ?

.....

.....

.....

.....

៤. សូមមើលដោយប្រុងប្រយ័ត្នម្តងទៀតនៅក្នុងកណ្តកម្ពីរហេព្រើរ ១:៨-១២ ដោយបំពេញនៅចំនុចចន្លោះខាងក្រោមនៅខកម្ពីរ។

- ព្រះយេស៊ូវទ្រង់ជាអ្នកបង្កើតពិភពលោក.....
- ព្រះយេស៊ូវទ្រង់ជាព្រះដែលមិនអាចផ្លាស់ប្តូរបាន.....

ព្រះយេស៊ូវទ្រង់ជាអស់កល្បជានិច្ច.....

ព្រះយេស៊ូវទ្រង់ជាសេចក្តីសុចរិត.....

៥. តើចំនុចសំខាន់អ្វីដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងហេព្រើរ១:៣នោះ ? តើនេះចង់បង្ហាញថាទ្រង់ជាអ្នកណា ?

.....
.....
.....
.....

៦. តើព្រះវរបិតាចង់បង្ហាញថា ព្រះយេស៊ូវជាអ្នកណានៅក្នុងហេព្រើរ១:៨ និង១១ ?

.....
.....
.....
.....

៧. នៅក្នុងយ៉ូហាន១០:២៨-៣០ តើព្រះយេស៊ូវបង្ហាញពីអង្គទ្រង់ផ្ទាល់បែបណា ?

.....
.....
.....
.....

៨. នៅពេលដែលព្រះទ្រង់គង់នៅលើផែនដីនេះ ទ្រង់បានធ្វើការអស្ចារ្យជាច្រើន ហេតុនេះចូរមើលនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៨:១-៣៤ ហើយសរសេរចុះអំពីការអស្ចារ្យរបស់ទ្រង់ទាំងអស់ មានប៉ុន្មាន ?

១៣.....

១៦-១៣.....

១១៦-១៧.....

១២៣-២៧.....

៩. តើព្រះយេស៊ូវបានធ្វើអ្វីនៅក្នុងគម្ពីរយ៉ូហាន១១:៣៩-៤៤ ?

.....
.....
.....

១០. បន្ទាប់ពីសង្កេតមើលអំពីជីវិតរបស់ព្រះយេស៊ូវ អំណាច ហើយនិងសេចក្តីបង្រៀនរបស់ទ្រង់ តើលោកពេត្រុស បានសន្និដ្ឋានបែបណាអំពីព្រះយេស៊ូវនៅក្នុងម៉ាថាយ ១៦:១៣-១៦ នោះ ?

.....
.....
.....
.....

១១. បើយើងមើលម្តងទៀតពីសំនួរទី១រហូតដល់សំនួរទី៩ខាងលើ សូមលោកអ្នកបង្ហាញនូវហេតុផលដ៏សមរម្យឲ្យ បាន៣ថា ហេតុអ្វីបានជាលោកអ្នកទទួលជឿដល់ព្រះយេស៊ូវ ?

.....
.....



.....
.....
.....
.....

សេចក្តីបញ្ចប់:

ព្រះយេស៊ូវមានបន្ទូលនៅក្នុងព្រះគម្ពីរម៉ាកុស១០:៤៥បានសម្តែងថាជីវិតកូនមនុស្សក៏បានមក មិនមែនឲ្យ គេបម្រើដែរគឺដើម្បីនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង។ លោកអ្នកបានមើល ឃើញថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ តែទ្រង់បានយកនិស្ស័យជាមនុស្សលោក ដោយប្រសូត្រនៅកន្លែងដែលមិនល្អ តាម រយៈស្រ្តីព្រហ្មចារីយ នៅក្នុងក្រោលសត្វ ជាកន្លែងដែលមនុស្សមិនចូលចិត្ត។ តែអ្វីដែលសំខាន់ជាងនេះទៅ ទៀតនោះទ្រង់យកនិស្ស័យជាមនុស្ស ទ្រង់មិនបានឲ្យគេតាមហែហមព្រះអង្គ ដើម្បីបម្រើទ្រង់នោះឡើយគឺទ្រង់ទេ ដែលបម្រើដល់មនុស្សលោកវិញ ព្រមទាំងហ៊ានលះបង់ព្រះជន្មទ្រង់សម្រាប់មនុស្សទាំងអស់ផង។

ការអនុវត្ត:

១. បន្ទាប់ពីរៀនមេរៀននេះចប់ហើយ បើតាមគនិតរបស់លោកអ្នកផ្ទាល់ តើលោកអ្នកគិតថា ព្រះយេស៊ូវជាអ្នកណា ឲ្យពិតប្រាកដ ? ហេតុអ្វី ?

.....
.....
.....

២. តើព្រះយេស៊ូវអាចនឹងជួយអ្នកអ្វីខ្លះក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងអនាគត ? ហេតុអ្វី ?

.....
.....
.....
.....
.....
.....
.....
.....
.....
.....
.....

បទគម្ពីរចងចាំ: ចូរទន្ទេញបទគម្ពីរ ម៉ាកុស១០:៤៥ បន្ទាប់មកសរសេរចុះ

.....
.....
.....
.....
.....
.....
.....



ភាពជាមនុស្សរបស់ព្រះយេស៊ូវគ្រីស្ទ

សេចក្តីផ្តើម

រឿងដ៏អស្ចារ្យមួយរវាងព្រះយេស៊ូវជាមួយនឹងសិស្ស ដែលទ្រង់បានត្រាស់ហៅគេ បន្ទាប់មកហ្វឹកហ្វឺនគេឲ្យ បន្តបេសកកម្មរបស់ទ្រង់ គឺនៅកណ្តុកម្ហីម៉ាថាយ ១៦:១៣-២០ ព្រះយេស៊ូវបានសួរថា តើមនុស្សទាំងឡាយគេថា កូនមនុស្សជាអ្នកណា ? មានសិស្សទ្រង់តែម្នាក់ទេដែលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះ ជន្មរស់។ ចុះលោកអ្នកវិញថា ព្រះយេស៊ូវជាអ្នកណាឲ្យពិតប្រាកដ ?

កោលបំណង

- ក. ដឹងអំពីភាពជាមនុស្សរបស់ព្រះយេស៊ូវ
- ខ. ដើមកំណើតដំបូងដែលព្រះយេស៊ូវប្រសូតនៅលើផែនដី
- គ. ដឹងច្បាស់ថា ព្រះយេស៊ូវក៏អធិស្ឋានទៅកាន់ព្រះដូចជាយើងដែរ



ការសិក្សាមេរៀន

១. តើលោកអ្នកបានមើលឃើញអំពីភាពជាមនុស្សរបស់ព្រះយេស៊ូវបែបណា នៅក្នុងខគម្ពីរខាងក្រោមនេះ ?

- យ៉ូហាន ៤:៦.....
- យ៉ូហាន ៤:៧.....
- យ៉ូហាន ១១:៣៥.....

ចូរលោកអ្នកមើលអំពីទំនាយរបស់ព្រះយេស៊ូវនៅខាងក្រោម:

ទ្រង់បានជាអ្នកបំពេញសម្រេចសេចក្តីទំនាយ និងបង្ហាញថាទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ យើង នឹងមើលអំពីទំនាយដែលបង្ហាញថា ព្រះយេស៊ូវជាព្រះដែលយាងមកសម្រេចនូវសេចក្តីទំនាយរបស់ពួកហោរា ។

ប្រធានបទ	សេចក្តីទំនាយ	ការបំពេញសម្រេចសេចក្តី
ទឹករន្លងកំណើត	តែឯងឱបច្នៃហិម - អេប្រាតាអើយ ឯងដែល តូចនៅក្នុងពួកយូដាទាំងពាន់ៗនឹងមានម្នាក់ កើតចេញពីឯងមកឲ្យអញអ្នកនោះត្រូវឡើងជា អ្នកគ្រប់គ្រងលើអ៊ីស្រាអែលដើមកំនើតរបស់ អ្នកនោះបានចាប់តាំងពីបុរាណ គឺពីអស់កល្ប រៀងមក (មីការ៥:១) រៀង៧០០ឆ្នាំមុនគ.ស។	កាលព្រះយេស៊ូវទ្រង់ប្រសូតមកនៅភូមិបេថ្លេហិម ស្រុកយូដា (ម៉ាថាយ២:១)
កើតពីស្រ្តី ព្រហ្មចារី	ដូច្នោះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១ មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើលនាង ព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថាអេម៉ាញ៉ូអែល	វិឯកំណើតព្រះយេស៊ូវគ្រីស្ទនោះបានកើតមកយ៉ាង ដូច្នោះ គឺនាងម៉ារ៉ា មាតាទ្រង់កាលដែលយ៉ូសែបបាន ដណ្តឹងនាងហើយ នោះនាងមានគភ៌ដោយព្រះ វិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា

	(អេសាយ ៧:១៤) រឿង៧០០ឆ្នាំមុនគ.ស។	(ម៉ាថាយ ១:១៨) ។
ផ្លូវចូលទៅរកភាពជ័យជំនះ	ឱក្ខន្ធស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱក្ខន្ធស្រីយេរូសាឡឹមអើយចូរស្រែកហោរាចុះ មើលស្តេចរបស់នាងទ្រង់យាងមកឯនាងទ្រង់ ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលាភគឺជាលាដ៏ទង់ ជាកូនរបស់មេលា(សាការី៩:៩) 500ឆ្នាំមុនគ.ស	នោះមានគ្នាសន្លឹកយកជាងចាកចេញទៅទទួលទ្រង់ទាំងស្រែកថាហូសាណាព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់គឺជាស្តេចនៃអ៊ីស្រាអែលទ្រង់ប្រកបដោយព្រះពរកាលព្រះយេស៊ូវបានកូនលា។ នោះក៏គង់លើវា តាមសេចក្តីដែលចែងទុកមកថា (យ៉ូហាន ១២:១៣-១៤) ។
អ្នកក្បត់ទ្រង់	អើ ទាំងមិត្តសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្តហើយក៏បានបរិភោគបាយរបស់ទូលបង្គំផងនោះបានលើកកែងជើងចង់ជាន់ឈ្លីទូលបង្គំដែរ (ទំនុកដំកើង៤១:៩) ១០០០ឆ្នាំមុនគ.ស។	ឯយូដាស-អ៊ីស្តារីយ៉ុត ជាអ្នក១ក្នុងពួក១២ វាក៏ទៅឯពួកសង្គ្រាមដើម្បីនឹងបញ្ជូនទ្រង់ទៅគេ (ម៉ាកុស ១៤:១០)
ទ្រង់ត្រូវគេបោះបង់ចោល	ទ្រង់ត្រូវគេមើលងាយហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទុក្ខហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយដូចជាអ្នកណាដែលមនុស្សគេចមុខចេញហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ។ (អេសាយ៥៣:៣) ៧០០ឆ្នាំមុនគ.ស	ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ(យ៉ូហាន ១:១១) ។
ត្រូវគេធ្លាក់	ពីព្រោះទ្រង់បានច្រើនព្រលឹងចេញ រហូតដល់ស្លាប់គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើនហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ។ (អេសាយ៥៣:១២) ៧០០ឆ្នាំមុនគ.ស។	នៅវេលានោះ ក៏ធ្លាក់ចោរ២នាក់ជាមួយនឹងទ្រង់ដែរ ១ខាងស្តាំ ហើយ១ខាងឆ្វេង (ម៉ាថាយ ២៧:៣៨) ។
ព្រះបាទា និងព្រះហស្ថទ្រង់ជាប់ដៃកគោល	មានពួកមនុស្សអាក្រក់ដើរក្រវែលជុំវិញទូលបង្គំគេបានចាក់ទំលុះដៃជើងនៃទូលបង្គំ(ទំនុកដំកើង២២:១៦) ១០០០ឆ្នាំមុនគ.ស។	ចូរលូកម្រាមដៃអ្នកមកស្ទាបមើលដៃខ្ញុំឯណោះហើយលូកដៃមកក្នុងចំហៀងខ្ញុំផង កុំឲ្យមានចិត្តមិនជឿឡើយត្រូវឲ្យជឿចុះ(យ៉ូហាន ២០:២៧) ។
ទ្រង់មានព្រះជន្មរស់ឡើងវិញ	ទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនព្រមឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្តីពុករលួយដែរ (ទំនុកដំកើង១៦:១០) ១០០០ឆ្នាំមុនគ.ស។	អ្នករាល់គ្នាបានសំឡាប់ព្រះអម្ចាស់ដ៏រិតនោះទៅតែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញយើងខ្ញុំនេះជាទីបន្ទាល់ពីការនោះឯង (កិច្ចការ ៣:១៥)
ទ្រង់យាងទៅស្ថានសួគ៌	ទ្រង់បានយាងឡើងទៅឯស្ថានខ្ពស់ (ទំនុកដំកើង៦៨:១៨) ១០០០ឆ្នាំមុនគ.ស។	ពួកសាវ័កកំពុងតែមើលនោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ ពីភ្នែកគេ (កិច្ចការ ១:៩) ។

៤. ចូរលោកអ្នកចំណាយពេលឥឡូវនេះក្នុងការអធិស្ឋាន:

ក. អធិស្ឋានអរគុណព្រះដែលទ្រង់បានយល់អំពីសេចក្តីល្អៗចំពោះកូនរបស់ទ្រង់

ខ. ទូលសូមព្រះជួយយើងឲ្យបានឈ្នះនៅគ្រប់ទាំងសេចក្តីល្អៗ

គ. នៅពេលដែលលោកអ្នកខ្សោយ សូមឲ្យអ្នកច្បាស់ថាអ្នកនឹងអធិស្ឋានប្រកាសពីកាសន្យាព្រះទ្រង់។

“ប្រសិនបើលោកអ្នកលន់គួបាប ព្រះបន្ទូលសន្យាយ៉ាងច្បាស់ថា ទ្រង់នឹងអត់ទោសឲ្យ ១យ៉ូហាន១:៩។

យ. អរគុណដល់ព្រះចំពោះសេចក្តីមេត្តាករុណារបស់ទ្រង់ចំពោះរាស្ត្រទ្រង់។

៥. បើអ្នកមើលកណ្តុកម្ហីរហេព្រើរ ២:១០ តើអ្វីដែលជាបទពិសោធន៍ដែលព្រះយេស៊ូវបង្ហាញយ៉ាងសាមញ្ញដល់មនុស្ស ?

.....
.....
.....
.....
.....

៦. តើព្រះយេស៊ូវទ្រង់ប្រាស្រ័យជាមួយអស់អ្នកជឿបែបយ៉ាងណា ? ហេតុអ្វីបានជាទ្រង់គ្មានសេចក្តីខ្មាស់អ្វីទាល់តែសោះ បើតាមកណ្តុកម្ហីរហេព្រើរ ២:១១ ?

.....
.....
.....
.....
.....

៧. បើតាមកណ្តុកម្ហីរ ហេព្រើរ២:១៤-១៥ តើអ្វីទៅជាលទ្ធផលដែលព្រះយេស៊ូវមកយកនិស្ស័យជាមនុស្សនោះ ?

.....
.....
.....
.....
.....

សេចក្តីបញ្ចប់:

ព្រះយេស៊ូវទ្រង់ជាមនុស្ស ១០០% នៅត្រង់ដែលថា ទ្រង់ត្រូវវិញ្ញាណអាក្រក់ល្អៗដូចជាមនុស្សដែរ តែលក្ខណៈទ្រង់ជាព្រះទ្រង់មិនចាញ់ឬ ធ្លាក់ទៅក្នុងសេចក្តីល្អៗបរាជ័យដូចជាមនុស្សលោកឡើយ(ម៉ាថាយ៤:១-១១)។ ទោះទ្រង់ជាព្រះក៏ដោយ ទ្រង់មិនអាចធ្វើអ្វីតាមតែព្រះហរទ័យទ្រង់ឡើយ ទ្រង់នៅតែចំណាយពេលជាមួយព្រះវរបិតាតាមរយៈការអធិស្ឋាន ដើម្បីសុំការណែនាំ និងបង្ហាញផ្លូវដល់ទ្រង់ក្នុងការបម្រើបេសកកម្មនៅលើផែនដីនេះ។

ការអនុវត្ត

១. បន្ទាប់ពីសិក្សាមេរៀននេះហើយ តើអ្វីដែលលោកអ្នករៀនបាន ?

.....

.....

.....

.....

.....



អំពីព័ន្ធកិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ

មនុស្សជាច្រើនបានដឹង និងឮអំពីការងាររបស់ព្រះយេស៊ូវដែលទ្រង់បានធ្វើនៅលើផែនដីទ្រង់បានប្រកាសអំពីដំណឹងល្អរបស់ព្រះដល់គ្រប់មនុស្សបង្កើតសិស្សឲ្យបន្តបេសកកម្មពីទ្រង់ បន្ទាប់មកទ្រង់ត្រូវគេឆ្កាង សុគត និងបញ្ចុះទៅក្នុងផ្នូរ បីថ្ងៃក្រោយមកទ្រង់មានព្រះជន្មរស់ឡើងវិញ យាងឡើងទៅស្ថានសួគ៌។ ទោះយ៉ាងណា មានមនុស្សតិចតួចទេដែលគេយល់អំពីព្រឹត្តិការណ៍ទាំងនេះ។ នៅក្នុងជំពូកនេះអ្នកនឹងរកឃើញអំពីជីវិតរបស់ព្រះយេស៊ូវ ការសុគត ហើយនិងការរស់ឡើងវិញរបស់ទ្រង់។

មេរៀនទី១ ជីវិតនៃព្រះយេស៊ូវគ្រីស្ទ

សេចក្តីផ្តើម

ប្រហែលជាង២០០០ឆ្នាំកន្លងទៅ បុត្រតូចមួយអង្គព្រះនាមព្រះយេស៊ូវ បានប្រសូតនៅទីក្រុងបេឡេហិម នៅពេលដែលទ្រង់នៅជាទារកនៅឡើយលោកយ៉ូសែបដែលជាបិតាខាងសាច់ឈាម និងមារបាននាំទ្រង់រត់ទៅនៅប្រទេសអេស៊ីរី ដើម្បីគេចអំពីការតាមសំលាប់របស់ស្តេចហេរ៉ូឌ។ ប៉ុន្តែនៅពេលទ្រង់មានព្រះជន្ម១២ឆ្នាំទ្រង់បានប្តូរទៅរស់នៅឯភូមិណាសារ៉ែតក្នុងស្រុកកាលីឡេវិញ។

គោលបំណង

- ក. ដឹងអំពីជីវិត និងព័ន្ធកិច្ចរបស់ព្រះយេស៊ូវ
- ខ. ដឹងច្បាស់ពីគោលបំណងដ៏ចម្បងរបស់ទ្រង់ក្នុងការមកយកនិស្ស័យជាមនុស្ស។

ការសិក្សាមេរៀន

១. នៅពេលដែលទេវតាបង្ហាញអំពីថ្ងៃដែលទ្រង់ត្រូវប្រសូត តើអ្វីទៅដែលជាគោលបំណងដ៏ចម្បងរបស់ទ្រង់ក្នុងការមកយកនិស្ស័យជាមនុស្សនៅលើផែនដីនេះ ? បើតាមកណ្តុកម្ហីរម៉ាថាយ ១:២១, លូកា១:៣១-៣៣ ?

.....

.....

.....

.....

.....

.....

.....

២. នៅក្នុងកណ្តុកម្ពីរលូកា២:៥២ តើតាមរូបភាពបែបណាដែលទ្រង់អភិវឌ្ឍភាពជាយុវជនរបស់ទ្រង់នោះ ?

.....
.....
.....
.....
.....

៣. តើអ្វីទៅដែលជាបេសកកម្មរបស់ព្រះយេស៊ូវជាសាធារណៈនៅក្នុងកណ្តុកម្ពីរ ម៉ាថាយ ៤:២៣នោះ ?

.....
.....
.....
.....
.....

៤. តើអ្វីទៅជាគោលបំណងដែលព្រះយេស៊ូវជ្រើសរើសសិស្សទាំង១២នាក់របស់ទ្រង់ក្នុងម៉ាកុស៣:១៤ ?

.....
.....
.....
.....
.....

៥. តើអ្វីទៅជាលក្ខណៈសម្បត្តិភាពជាអ្នកដឹកនាំរបស់ព្រះយេស៊ូវ ? លូកា២២:២៥-២៧ ចូរពន្យល់។

.....
.....
.....
.....
.....

៦. តើលោកអ្នកអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវយ៉ាងដូចម្តេច ?

.....
.....
.....

សេចក្តីបញ្ចប់:

ព្រះយេស៊ូវមានបន្ទូលនៅក្នុង យ៉ូហាន ២១:២៤-២៥ ថា:សិស្សនោះឯង ដែលធ្វើបន្ទាល់ពីសេចក្តីទាំងនេះ ព្រមទាំងចែងរឿងទាំងនេះទុកផង យើងរាល់គ្នាដឹងថាសេចក្តីបន្ទាល់របស់គាត់ នោះពិតហើយមានការជាច្រើន ទៀតដែលព្រះយេស៊ូវបានធ្វើដែរ ខ្ញុំស្មានថា បើនឹងសរសេរទុកដោយលំដាប់តមក នោះលោកីយ៍ទាំងមូលក៏មិនល្មម គ្រាន់ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង។ អាម៉ែន។ មានន័យថា ព្រះយេស៊ូវទ្រង់គង់នៅលើ ផែនដីនេះ ពុំមានពេលទំនេរនោះទេ ទ្រង់យាងមកដើម្បីនាំការផ្សះផ្សារវាងមនុស្ស ជាមួយនិងព្រះសាជាថ្មីវិញ ហេតុ នេះទ្រង់ត្រូវធ្វើបេសកកម្មថ្វាយព្រះ។

ការអនុវត្ត

១. បើលោកអ្នកជាគ្រីស្ទាន តើអ្នកបានធ្វើបេសកកម្មអ្វីខ្លះហើយរាល់ថ្ងៃ ?

.....

.....

.....

.....

.....

.....



ការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ

សេចក្តីផ្តើម

ក្នុងជីវិតរស់នៅរបស់យើងម្នាក់ៗ មិនអាចឆ្លងផុតអំពីដំណាក់កាលបីយ៉ាង ឬអក្សរ **ក** ទាំងបីបានទេហេតុអ្វី?
 ព្រោះ **ក**ទី១ យើងត្រូវតែមានកំណើតមកលើផែនដីនេះ បន្ទាប់ពី**កេត**មក ពេលពេញវ័យត្រូវមានចិត្តចង់បានគូរ
 ស្រកររស់នៅកៀកកើយ ហេតុនេះទើបចង់រៀប**ការ**ជាដំណាក់កាលទី២។ ពេលរៀបការហើយសាងសង់សុភមង្គល
 នៅក្នុងគ្រួសារ តែអ្នកខ្លះបានយូរអង្វែង តែអ្នកខ្លះមិនទាន់បានប៉ុន្មានផង ក៏ស្លាប់ទៅទៀត នេះគឺចូលដំណាក់កាល
 ទីបីគឺ ត្រូវតែ**គប់**ទៅវិញ ដំណាក់កាលទាំងនេះទោះយើងមិនចង់ក៏មិនអាចជៀសរួចបានដែរជាពិសេសដំណាក់
 កាលទីបី តើមែនទេ? ដូចគ្នាព្រះយេស៊ូវទ្រង់យកនិស្ស័យជាមនុស្សតែមិនមែនដូចជាមនុស្សធម្មតានោះទេ ទ្រង់កើត
 មក ព្រមទាំងត្រូវសុគតដើម្បីលោះបាបមនុស្ស តែទ្រង់មិនបានរៀបការដូចមនុស្សទូទៅឡើយ ។

គោលបំណង

- ក. ដឹងច្បាស់ពីការសុគតរបស់ព្រះយេស៊ូវដើម្បីអ្វី
- ខ. ដឹងពីគោលបំណងដែលព្រះយេស៊ូវយកកំណើតជាមនុស្សនៅលើផែនដី និងហេតុអ្វីបានជាគេឆ្កាងទ្រង់។

ការសិក្សាមេរៀន

១. នៅក្នុងគម្ពីរម៉ាថាយ១៦:២១តើព្រះយេស៊ូវទ្រង់ព្យាករណ៍អំពីហេតុការណ៍ដែលត្រូវកើតឡើងចំពោះទ្រង់បែបណា?

.....

.....

.....

.....

.....

.....

២. ម៉ាថាយ២៧:៣៥សម្តែងថា គ្រាបានឆ្កាងទ្រង់ហើយនោះគេធ្វើឆ្នោតចាប់ចែកព្រះពន្លឺទ្រង់ដើម្បីឲ្យបានសម្រេច
 តាមទំនាយ ដែលហោរាបានទាយទុកមកថា «គេបានយកអាវុំចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវុំវែងខ្ញុំ»។
 តើសេចក្តីស្តាប់បែបណាដែលព្រះយេស៊ូវត្រូវប្រឈមជាមួយនោះ ?

.....

.....

.....

៣. ម៉ាថាយ ២៧:៣៨ នៅវេលានោះ ក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ដែរ ១ខាងស្តាំ ហើយ១ខាងឆ្វេង។
តើមនុស្សប្រភេទណាដែលគេឆ្កាងនៅសងខាងព្រះយេស៊ូវ ? ចូរពន្យល់ ។

.....
.....
.....
.....
.....

៤. តើព្រះយេស៊ូវយាងទៅឯណេឆ្កាងដោយស្ម័គ្រពីចិត្តឬយ៉ាងណា? សូមពន្យល់នៅក្នុងយ៉ូហាន ១០:១៧-១៨ ។

.....
.....
.....
.....
.....


៥. តើអ្វីទៅជាមូលហេតុរបស់ព្រះយេស៊ូវនៅក្នុងយ៉ូហាន ៣:១៨ ?

.....
.....
.....
.....
.....

៦. ចូរក្រលេកមើលនៅក្នុង១ពេត្រុស ៣:១៨ តើអ្វីទៅដែលព្រះយេស៊ូវធ្វើដើម្បីប្រោសលោះមនុស្សទៅឯព្រះ ?

.....
.....
.....
.....
.....
.....
.....

៧. តើមានអ្វីបន្ថែមពីលើការសុគតរបស់ព្រះយេស៊ូវ ដើម្បីឲ្យយើងអាចទទួលព្រះបាន ? ហេតុអ្វីបាន និងមិនបាន?
ចូរពន្យល់នៅក្នុងហេតុព្រឹត្តិ១០:១២-១៤ ?



សេចក្តីបញ្ចប់

ចង់នាំលោកអ្នកឲ្យយល់បានកាន់តែច្បាស់ថែមទៀតថា ការដែលព្រះយេស៊ូវយាងយកនិស្ស័យជាមនុស្ស នៅលើផែនដី ព្រមទាំងសុគតនៅលើឈើឆ្កាង គឺដើម្បីលោះនូវអំពើបាបរបស់មនុស្សទាំងអស់ ដាក់នៅលើអង្គទ្រង់ ហើយឲ្យគេមានសេរីភាពក្នុងការចូលទៅទំនាក់ទំនងជាមួយព្រះសាជាថ្មី ។ ការសុគតរបស់ព្រះយេស៊ូវនៅលើ ឈើឆ្កាងមិនមានន័យថា ទ្រង់មានអំពើបាបឬក៏ថា ទ្រង់មានទោសនោះឡើយ ការពិតដែលទ្រង់ត្រូវសុគតគឺដោយ ព្រះតែបាបរបស់មនុស្សលោកតែប៉ុណ្ណោះ គឺទ្រង់ស្រលាញ់គេចង់ឲ្យមនុស្សរួចអំពើបាបនៃការប្រព្រឹត្តអាក្រក់របស់ ខ្លួន ទើបទ្រង់ប្តូរព្រះជន្មទ្រង់សម្រាប់គេ បើតាមពិតគួរតែមនុស្សម្នាក់ៗគេទទួលកំហុសរបស់គេ ឲ្យសមនឹងទង្វើមិន ល្អរបស់គេ តែដោយព្រះព្រះទ្រង់ស្រលាញ់ពួកគេ រហូតទទួលរងគ្រប់បាបទាំងអស់របស់មនុស្សហើយសុគតនៅ លើឈើឆ្កាង។

ការអនុវត្ត

១. នៅពេលអ្នកដឹងថា ព្រះស្រលាញ់អ្នករហូតដល់ប្តូរព្រះជន្មសំរាប់អ្នកហើយ តើអ្នកគប្បីធ្វើបែបណា ឬរស់នៅ បែបណាឲ្យសមនឹងព្រះគុណព្រះសម្រាប់អ្នក ?

២. តើការសុគតរបស់ព្រះយេស៊ូវមានន័យយ៉ាងណាសំរាប់ជីវិតអ្នករាល់ថ្ងៃនេះ ?

ឧកម្មីរចងចាំ: ចូរទន្ទេញបទគម្ពីរ ហេតុព្រឹត្តិ១០:២៥ បន្ទាប់មកសរសេរចុះ

ការសំឡេងវិញ្ញាបនបត្រព្រះយេស៊ូវគ្រីស្ទ

សេចក្តីផ្តើម

មានសំនួរជាច្រើនបានសួរថា បើព្រះយេស៊ូវជាព្រះ ហេតុអ្វីត្រូវសុគត? តើភាពជាព្រះរបស់ទ្រង់មិនអាចនឹងសង្គ្រោះមនុស្សបានទេឬអី? ចំលើយរបស់ខ្ញុំបានបញ្ជាក់ថា ទ្រង់ពិតជាអាចធ្វើបាន ព្រោះគ្មានការអ្វីដែលព្រះទ្រង់ធ្វើមិនបាននោះទេ (ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ លូកា ១:៣៧) ។ ចំណែកកណ្តុកម្ហីរ រ៉ូម ៣:២៣ ចែងថា ដ្បិតឈ្នួលរបស់អំពើបាបនោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ្ញាបនបត្រដ៏ជីវិតនៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នា។ ដោយហេតុនេះហើយបានជាព្រះទ្រង់ត្រូវតែសុគតដើម្បីលោះបាបអស់លោកអ្នក និងខ្ញុំ តែចូរចាំថា ព្រះដែលយើងជឿតាម ទ្រង់មិនបានសុគតរហូតនោះទេ។

កោលបំណង

- ក. ដឹងពីហេតុអ្វីបានជាព្រះយេស៊ូវត្រូវសុគត
- ខ. ដឹងពិតថា ព្រះយេស៊ូវពិតជាវិញ្ញាបនបត្រដ៏ជីវិតដើម្បីឲ្យអ្នកជឿទាំងអស់មានសេក្តីសង្ឃឹមពិត
- គ. ភស្តុតាងពិតដែលបង្ហាញថា ព្រះយេស៊ូវវិញ្ញាបនបត្រ

ការសិក្សាមេរៀន

១. បន្ទាប់ពីព្រះយេស៊ូវសុគត គេបានយកព្រះសពទ្រង់ទៅបញ្ចុះនៅក្នុងផ្នូរ បើតាមកណ្តុកម្ហីរម៉ាថាយ ២៧:៦២-៦៦ ។ តើមានហេតុការណ៍អ្វីកើតឡើងនៅឯផ្នូររបស់ព្រះយេស៊ូវនោះ? ចូរកត់ត្រាចុះខាងក្រោមនេះ។

.....

.....

.....

.....

.....

.....

.....

២. សូមអានកណ្តុកម្ហីរ ម៉ាថាយ ២៨:១-៧ តើយើងបានឃើញអ្វីនៅឯផ្នូរនាថ្ងៃទី១នោះ? ចូរកត់ត្រាចុះខាងក្រោមនេះ។

.....

.....

.....

.....

.....


.....

.....




៣. តើទេវតានិយាយអំពីព្រះយេស៊ូវបែបយ៉ាងណា ?

.....
.....
.....
.....
.....



៤. នៅក្នុងកណ្តកម្ពីម៉ាថាយ២៨:១១-១៥ តើពួកគេស្តាប់ប៉ាន់ឲ្យទាហាននិយាយបែបណាពីហេតុការណ៍នៅឯផ្នូរនោះ?

.....
.....
.....
.....
.....



៥. បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ ទ្រង់បានបង្ហាញអង្គទ្រង់ឲ្យពួកសាវកឃើញ:

ក. តើមានព្រឹត្តិការណ៍អ្វីកើតឡើងនៅក្នុងលូកា ២៤:៣៦-៣៧ ?

.....
.....
.....
.....
.....

ខ. តើទ្រង់បានបង្ហាញអ្វីដល់ពួកសិស្សរបស់ទ្រង់ លូកា២៤:៣៩-៤៣?

.....
.....
.....
.....
.....
.....
.....

៦. តើអ្វីទៅដែលជាសារៈសំខាន់នៃដំណឹងល្អនៅក្នុង១កូរិនថូស១៥:១-៥ ? ចូរពន្យល់ ។

.....
.....
.....
.....
.....



សេចក្តីបញ្ចប់

បន្ទាប់ពីលោកអ្នកអាន និងរៀនមេរៀននេះហើយ តើលោកអ្នកដឹងច្បាស់ថា ព្រះយេស៊ូវជាអ្នកណា ? តើទ្រង់សុគតរហូត ឬក៏រស់ឡើងវិញហើយ? ខ្ញុំជឿថា លោកអ្នកពិតជាបានដឹងប្រាកដច្បាស់ដូចជាខ្ញុំដែរថា ព្រះយេស៊ូវពិតជាសុគត តែការសុគតរបស់ទ្រង់មិនរហូតទេ ព្រោះមានភស្តុតាងជាច្រើនបង្ហាញថា ទ្រង់មានព្រះជន្មរស់វិញហើយ ឯការរស់ឡើងវិញរបស់ទ្រង់ពិតជានាំឲ្យលោកអ្នក និងអ្នកដទៃទាំងអស់ មានអំណរ ព្រមទាំងសេចក្តីសង្ឃឹមដ៏ពិត ។ នេះបញ្ជាក់ថា ជំនឿរបស់យើងមិនមែនមានជំនឿខុសចំពោះព្រះដែលមិនអាចនិងជួយយើងបាននោះទេ តែយើងបានជឿពិតទៅលើព្រះដែលមានព្រះជន្មរស់គឺជាព្រះដ៏ជាព្រះគ្រីស្ទយេស៊ូវនេះ។

ការអនុវត្ត

១. តើអ្នកពិតជាដាក់ជំនឿអ្នកពិតប្រាកដចំពោះព្រះដ៏ជាព្រះគ្រីស្ទយេស៊ូវទេរាល់ថ្ងៃនេះ ? ហេតុអ្វី ? ចូរសរសេរចុះ បន្ទាប់មកអធិស្ឋានអរគុណដល់ទ្រង់

.....
.....
.....
.....

បទគម្ពីរចងចាំ: ចូរទន្ទេញបទគម្ពីរ យ៉ូហាន ២០:៣-០៣១ ចូរសរសេរចុះ

.....
.....
.....





ព្រះវិញ្ញាណបរិសុទ្ធគងនៅក្នុងអ្នក

ព្រះដែលយើងកំពុងតែជឿតាមរាល់ថ្ងៃ គឺជាព្រះដែលមានព្រះជន្មរស់ ហើយទ្រង់រស់នៅសព្វថ្ងៃ នោះគឺជាអង្គព្រះគ្រីស្ទយេស៊ូវ។ នៅពេលដែលទ្រង់យាងឡើងទៅស្ថានសួគ៌ ទ្រង់មិនបានទុកសិស្ស និងអ្នកដែលដើរតាមទ្រង់ឲ្យនៅគ្មានទីពឹងនោះទេ គឺទ្រង់សន្យាថានឹងបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកដើម្បីគង់នៅជាមួយអស់អ្នកដែលដើរតាមទ្រង់។ បើអ្នករាល់គ្នាស្រលាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជំនួយៗអង្គទៀតមកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅគឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកីយ៍ទទួលពុំបាន ព្រោះមិនឃើញហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ (យ៉ូហាន១៤:១៥-១៧)។



មេរៀនទី១

ព្រះយេស៊ូវគ្រីស្ទទ្រង់យាងទៅស្ថានសួគ៌

សេចក្តីផ្តើម

មានគ្រួសារលាថ្ងៃអាទិត្យម្នាក់បានសួរសំណួរទៅកុមារថា តើប្អូនៗដឹងទេ ថាព្រះយេស៊ូវទ្រង់គង់នៅឯណា ? មានសិស្សម្នាក់មានចិត្តក្លាហានឆ្លើយមុនគេថា បាទអ្នកគ្រូ ព្រះយេស៊ូវទ្រង់កំពុងគង់នៅលើមេឃ បន្ទាប់មកមានសិស្សម្នាក់ទៀតឆ្លើយថា ព្រះយេស៊ូវគង់នៅលើផែនដីនេះទេ ក្រោយមកសិស្សម្នាក់ទៀតក៏ឆ្លើយដែរថា ការពិតព្រះយេស៊ូវគង់នៅក្នុងយើងទាំងអស់គ្នា។ ទាំងនេះជាចំលើយរបស់កុមារចុះអ្នកវិញតើឆ្លើយបែបណា ? តើព្រះយេស៊ូវគង់នៅឯណាពេលនេះ ? បន្ទាប់ពីការសុគត និងរស់ឡើងវិញមក តើទ្រង់យាងទៅឯណា?

កោលបំណង

- ក. ដឹងពីកសុតាងបង្ហាញយ៉ាងច្បាស់នៅពេលដែលព្រះយេស៊ូវយាងឡើងទៅស្ថានសួគ៌។
- ខ. ដឹងពីហេតុផលអំពីការដែលព្រះយេស៊ូវយាងទៅស្ថានសួគ៌នោះ
- គ. ដឹងពីអ្វីដែលជាអភ័យឯកសិទ្ធិរបស់ព្រះគ្រីស្ទយេស៊ូវ

ការសិក្សាមេរៀន:

- ១.សូមអានទាំងអស់គ្នានៅកណ្តុកម្ពីរកិច្ចការ១:៩-១១ ដែលបង្ហាញអំពីកាយាងឡើងទៅស្ថានសួគ៌របស់ព្រះគ្រីស្ទ។
 - ក.បើតាមគំនិតអ្នកផ្ទាល់ តើលោកអ្នកយល់យ៉ាងណាចំពោះព្រឹត្តិការដែលកើតឡើងនៅក្នុងខ៩-១០។ តើមានន័យបែបណាសំរាប់អ្នក ?

ខ. នៅក្នុងខ១១ តើព្រះយេស៊ូវនៅឯណាឥឡូវនេះ ?

គ. តើអ្នកស្លៀកពាក់ស ដែលនិយាយនៅក្នុងខ១១ នោះជាអ្នកណា ?

២. តើអ្វីទៅជាហេតុផលអំពីការដែលព្រះយេស៊ូវយាងទៅស្ថានសួគ៌នោះ ? យ៉ូហាន១៤:១-៤ ចូររៀបរាប់។

៣. សូមអាននៅកណ្តុកម្ពីរអេភេសូរ១:២០-២៣ តើអ្វីទៅជាអភ័យឯកសិទ្ធិរបស់ព្រះគ្រីស្ទយេស៊ូវ ? ចូររៀបរាប់។



៤. លូកា២៤:៥០-៥៣ តើអត្ថបទនេះបង្ហាញអ្នកយ៉ាងណាអំពីការយាងទៅស្ថានសួគ៌របស់ព្រះយេស៊ូវនោះ ?



សេចក្តីបញ្ចប់

ត្រីស្មានគ្រប់រូបរួមទាំងខ្ញុំផង កំពុងទទឹងរងចាំការយាងមកជាលើកទី២តែទោះយាងណាគ្រប់ការទាំងអស់ មិនអាចតាមចិត្តរបស់យើងបានទេ ព្រោះអ្វី ? ព្រោះនេះជាផែនការណ៍នៃព្រះ។ នៅក្នុងព្រះគម្ពីរយ៉ូហាន ១៤:១-៦ ប្រាប់ថា ព្រះទ្រង់បានយាងទៅឋានសួគ៌ដើម្បីទៅរៀបចំកន្លែងសំរាប់មនុស្សទាំងអស់ដែលជឿទ្រង់បានទៅនៅ ជាមួយនិងទ្រង់។ ព្រះគម្ពីរលូកា ២៤:៥០-៥៣ បញ្ជាក់ម្តងទៀតថា មានសាក្សីជាច្រើនបានឃើញព្រះយេស៊ូវបាន លើកឡើងទៅឋានសួគ៌។

ការអនុវត្ត

១. តើលោកអ្នកជឿពិតថា អ្នកពិតជានឹងបានទៅនៅជាមួយព្រះនៅឯនគរឋានសួគ៌ឬទេ? ហេតុអ្វី?

.....
.....
.....
.....
.....

២. សូមឆែកមើលសេចក្តីជំនឿរបស់អ្នក តើពិតជាបានរឹងមាំឬអត់រាល់ថ្ងៃ? ហេតុអ្វី? បន្ទាប់មក ចំណាយពេលដើម្បី អធិស្ឋានអរព្រះគុណព្រះ និងសូមឲ្យព្រះជួយអ្នកឲ្យបានមានជំនឿរឹងមាំបន្តទៀត។

.....
.....
.....
.....

បទគម្ពីរចងចាំ: ចូរទន្ទេញបទគម្ពីរអេភេសូរ ២:៨-៩ រួចសរសេរចុះ:

.....
.....
.....
.....
.....



ព្រះយេស៊ូវគ្រីស្ទទ្រង់ទូលអង្វរជំនួសយើង

សេចក្តីផ្តើម

ព្រះបន្ទូលសន្យារបស់ព្រះនៅក្នុងកណ្តុកម្ពីរ យ៉ូហាន១:១២ សម្តែងថា បើអ្នកណាដែលទទួលជឿដល់ព្រះ នាមទ្រង់ នោះទ្រង់ប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ ហេតុនេះ តើលោកអ្នកបានទទួលទ្រង់ធ្វើជាព្រះអង្គ សង្គ្រោះហើយឬនៅ? បើមិនទាន់ទេ សូមកុំពន្យារពេលទៀត។ ទ្រង់មិនដែលបំភ្លេចសេចក្តីសន្យារបស់ទ្រង់ទេ មិនតែ ប៉ុណ្ណោះ ទ្រង់ដែលកំពុងតែគង់នៅខាងស្តាំនៃព្រះវរបិតាទ្រង់ជួយអង្វរជំនួសយើងដោយដំងូរដែលរកថ្លែងពុំបានវិញ ថែមទៀត។ ដូច្នេះចូរដាក់សេចក្តីសង្ឃឹមចំពោះព្រះដ៏ជាព្រះដែលមានព្រះជន្មរស់ចុះ រ៉ូម ៨:២៤-២៦។

កោលបំណង

- ក. ដឹងថា ទ្រង់ដែលគង់នៅខាងស្តាំនៃព្រះវរបិតាទ្រង់ជួយអង្វរជំនួសយើងដោយដំងូរដែលរកថ្លែងពុំបាន។
- ខ. ដឹងច្បាស់អំពីការងារដែលទ្រង់ចង់ឲ្យកូនរបស់ទ្រង់ធ្វើតាម

ការសិក្សាមេរៀន

កណ្តុកម្ពីររ៉ូម៨:២៤-២៦បានបង្ហាញយ៉ាងច្បាស់ថា ដ្បិតយើងបានសង្គ្រោះរួចដោយសេចក្តីសង្ឃឹម តែសេចក្តីសង្ឃឹមដែលមើលឃើញនោះ មិនឈ្មោះថាជាសេចក្តីសង្ឃឹមទេ ដ្បិតរបស់អ្វីដែលអ្នកណាមើលឃើញហើយនោះ នឹងសង្ឃឹមចង់បានធ្វើអ្វីទៀត តែបើយើងសង្ឃឹមនឹងបានអ្វីដែលមើលមិនឃើញវិញ នោះយើងនឹងរង់ចាំនៅដោយ អំណត់ ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្តីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើងដោយដំងូរដែលរកថ្លែងពុំបានវិញ។

១. បើតាមអត្ថបទនេះ តើព្រះទ្រង់សន្យាជាមួយអ្នកជឿដល់ទ្រង់បែបណា? ចូររៀបរាប់។

.....

.....

.....

.....

.....

២. ពេលព្រះយេស៊ូវទ្រង់យាងទៅស្ថានសួគ៌ តើទ្រង់កំពុងតែធ្វើអ្វីនៅពេលនេះ រ៉ូម៨:៣៤ ?

.....

.....

.....

.....

.....

៣. ព្រះយេស៊ូវបានបង្ហាញអំពីរបៀបអធិស្ឋានយ៉ាងអស្ចារ្យនៅក្នុងកណ្តុកម្ហីយ៉ូហាន១៧ បើលោកអ្នកមើលអត្ថបទនេះ តើលោកអ្នកនិងមើលឃើញការអ្វីដែលទ្រង់ចង់ឲ្យអ្នកដែលដើរតាមទ្រង់គេធ្វើតាមនោះ ? ចូរកត់ត្រាចុះ។

នៅក្នុងខ១៣.....

នៅក្នុងខ១៥.....

នៅក្នុងខ១៧.....

នៅក្នុងខ២១.....

នៅក្នុងខ២៤.....

៤. តើលោកអ្នកគិតថា ព្រះយេស៊ូវកំពុងអធិស្ឋានដដែលៗសម្រាប់អ្នកទាំងអស់គ្នាទេនៅថ្ងៃនេះ? សូមពន្យល់ និងឆ្លើយនៅក្នុងកណ្តុកម្ហីរហេព្រើរ ៧:២៤-២៥។

.....
.....
.....
.....
.....
.....
.....
.....
.....
.....

៥. នៅក្នុងកណ្តុកម្ហី ២កូរិនថូស ១៣:៧ តើអ្នកណាអធិស្ឋានសម្រាប់លោកអ្នក ? តើគេអធិស្ឋានដើម្បីអ្វី ? ចូររៀបរាប់។

.....
.....
.....
.....
.....
.....

៦. ព្រះយេស៊ូវតែងតែទូលអង្វរទៅព្រះវរបិតាជំនួសយើងគ្រប់ពេលវេលា ហេតុនេះចូរមើលកណ្តុកម្ហីយ៉ូហាន១៧: ២០-២៣តើទ្រង់អធិស្ឋានសំរាប់អ្នកណា ហើយទ្រង់អធិស្ឋានមានចំនុចអ្វីខ្លះ ? ចូរសរសេរចំនុចទាំងនោះឲ្យបាន ៤។

.....
.....
.....

ព្រះវិញ្ញាណបរិសុទ្ធតង់នៅក្នុងយើង

សេចក្តីផ្តើម

នៅពេលមុនដែលព្រះយេស៊ូវទ្រង់យាងឡើងទៅស្ថានសួគ៌ ទ្រង់បានសន្យា នូវការដើរអស្ចារ្យមួយជាមួយនឹង ពួកសិស្សរបស់ទ្រង់នៅក្នុងកណ្តុកម្ពីរ យ៉ូហាន១៤:១៥-១៨ ថា បើអ្នករាល់គ្នាស្រលាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ ខ្ញុំចុះ នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដីជំនួយ១អង្គទៀតមកអ្នករាល់គ្នា ឲ្យបានគង់ នៅជាមួយ នៅអស់កល្បរៀងទៅគឺ ជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកីយ៍ទទួលពុំបាន ព្រោះមិនឃើញហើយ មិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ ខ្ញុំមិនចោល អ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ។



កោលបំណង

- ក. សេចក្តីសន្យារបស់ព្រះចំពោះកូនរបស់ទ្រង់មិនដែលប្រែប្រួលទេ។
- ខ. ដឹងថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែគង់នៅជាមួយនឹងអស់អ្នកដែលទទួលជឿដល់ទ្រង់។

ការសិក្សាមេរៀន

១. តើព្រះយេស៊ូវសន្យាចំពោះពួកសិស្សយ៉ាងណានៅពេលដែលទ្រង់យាងទៅស្ថានសួគ៌ ? សូមមើលកណ្តុកម្ពីរយ៉ូហាន១៤:១៦,២៦ ហើយសរសេរចុះ

.....

.....

.....

.....

.....

២. កណ្តុកម្ពីរ១កូរិនថូស១២:៣ ហេតុនោះបានជាខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា មិនដែលមានអ្នកណានិយាយដោយ នូវព្រះវិញ្ញាណនៃព្រះថា ព្រះយេស៊ូវត្រូវបណ្តាសានោះឡើយក៏គ្មានអ្នកណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរលើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ តើលោកអ្នកស្គាល់ព្រះយេស៊ូវបានតាមរយៈអ្វី?

.....

.....

.....

.....

.....

៣. តើអ្វីទៅដែលជាសេចក្តីពិតសំរាប់គ្រប់អ្នកជឿទាំងអស់នោះ? ចូរពន្យល់បទគម្ពីរខាងក្រោម:

- រ៉ូម ៨:៩.....
- ១កូរិនថូស ២:១២.....
- ១កូរិនថូស ៣:១៦.....
- ទីតុស ៣:៥-៦.....

៤. ហេតុអ្វីបានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណបរិសុទ្ធឲ្យយាងមកគង់នៅក្នុងអស់អ្នកជឿគ្រប់ៗគ្នា? សូមអានកណ្តុកម្ពីរកាឡាទី ៤:៦ ហើយគូសជារង្វង់នៅចម្លើយដែលត្រឹមត្រូវខាងក្រោម:

- ក. ពីព្រោះតែអ្នកជឿទាំងអស់បានទទួលពិធីជ្រមុជទឹក
- ខ. ពីព្រោះអ្នកជឿទាំងអស់ជាកូនរបស់ព្រះ
- គ. ពីព្រោះអ្នកជឿទាំងអស់បានថ្វាយជីវិតរូបកាយទាំងអស់ឲ្យព្រះជាអ្នកដឹកនាំ។
- ឃ. ពីព្រោះអ្នកជឿទាំងអស់មានបទពិសោធន៍ដ៏ល្អ

៥. តើអ្វីទៅជាលទ្ធផលដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងជីវិតអ្នកជឿគ្រប់ៗគ្នាតាមរយៈកណ្តុកម្ពីរ២ ដើម្បីថ្ងៃ ១:៧-៨ ចូរសរសេរចុះ។

.....

.....

.....

.....

.....



៦. បើមើលពីសំនួរទី១ដល់ទី៥ម្តងទៀត តើលោកអ្នកដឹងថាព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងអ្នកហើយ ឬនៅ ហើយតើលោកអ្នកដឹងបានយ៉ាងដូចម្តេច? ចូរធ្វើការពន្យល់។

.....

.....

.....


.....

យ៉ូហាន ៣:៨ ឯខ្យល់ ចង់បក់ទៅឯណា ក៏ចេះតែបាន ហើយអ្នកឮសូរសព្ទតែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណនោះក៏ដូច្នោះដែរ។

៧. តើកណ្តុកម្ពីរ កិច្ចការ ៤:៣១ បង្ហាញលោកអ្នកយ៉ាងដូចម្តេចអំពីព្រះវិញ្ញាណបរិសុទ្ធ ? ចូរពន្យល់រៀបរាប់។

.....

.....



សេចក្តីបញ្ចប់:

តើលោកអ្នកដឹងថា ព្រះបានសន្យាអ្វីខ្លះចំពោះអ្នកគ្រីស្ទានគ្រប់ៗរូប ក៏ដូចជាអ្នកផងដែរនោះ ? ព្រះទ្រង់បានសន្យាជាមួយលោកអាប្រាហាំថា ទ្រង់នឹងបង្កើតឲ្យមាននគរមួយយ៉ាងធំចេញពីលោក (លោកុប្បត្តិ១២:១-៣) ទ្រង់មិនបំភ្លេចសេចក្តីសន្យាទ្រង់ទេទោះសាវ៉ា (ប្រពន្ធអ័ប្រាហាំ) មានអាយុរហូត១០០ឆ្នាំក៏ដោយ ព្រះទ្រង់ប្រទានពរឲ្យនាងបានកូនមួយសម្រាប់ស្នងត្រកូលដែរ គឺជាកូនដែលកើតមកតាមការសន្យារបស់ព្រះ ជាអ៊ីសាក់។ បើយើងមើលប្រវត្តិសាស្ត្រនឹងបង្ហាញយើងយ៉ាងច្បាស់ថា ព្រះយេស៊ូវទ្រង់ជាព្រះលើអស់ទាំងព្រះ ទ្រង់យកនិស្ស័យជាមនុស្សតាមរយៈជំនួរវង្ស(ពូជ)របស់អ័ប្រាហាំដែរ (ម៉ាថាយ១:១) ។

នៅពេលដែលព្រះយេស៊ូវមុនយាងទៅឋានសួគ៌ ទ្រង់សន្យាជាមួយនិងសិស្សរបស់ទ្រង់យ៉ាងច្បាស់ថា ទ្រង់និងចាត់ព្រះវិញ្ញាណបរិសុទ្ធ ឲ្យមកគង់នៅជាមួយនិងកូនរបស់ទ្រង់ (វិវរណៈ៣:២០)។នេះបញ្ជាក់ថា ទ្រង់កំពុងតែគង់នៅជាមួយនឹងអស់អ្នកដែលទទួលជឿដល់ទ្រង់។

ការអនុវត្ត

១. តើអ្នកដឹងច្បាស់ថា ព្រះវិញ្ញាណក្តីកំពុងគង់នៅក្នុងចិត្តអ្នកដែរឬទេ? ហេតុអ្វី ?

.....
.....
.....
.....
.....
.....

២. តើមេរៀននេះបង្រៀនអ្នកអំពីអ្វី ចូរសរសេរចុះ ?

.....
.....
.....
.....
.....
.....

អត្ថបទបន្ថែម: ចូរទន្ទេញបទគម្ពីរ វិវរណៈ៣:២០បន្ទាប់មកសរសេរចុះ

.....
.....
.....

រស់នៅដោយឲ្យព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំ

សេចក្តីផ្តើម

ចម្រៀងមួយបទដែលដកស្រង់ចេញពីសៀវភៅជីវិតគំរូមានចំណងជើងថា ចូរបើកទ្វារខាងវិញ្ញាណ។ ឃ្លាទី ១ សូមវិញ្ញាណបរិសុទ្ធដឹកនាំ ចិត្តគំនិតឆន្ទៈអារម្មណ៍ ទាំងរូបកាយយើងខ្ញុំ ថ្វាយព្រះឧត្តមគ្រប់គ្រងទាំងអស់។ ឃ្លា ទី២ សូមវិញ្ញាណទ្រង់ចាក់បំពេញ ក្តីស្រលាញ់និងបន្ទូលរស់ ផ្សើមគំនិតដួងចិត្ត ដើម្បីជីវិតថ្វាយទ្រង់តែមួយ។

បន្តវិញបង្ហាញថា ចូរបើកទ្វារខាងវិញ្ញាណ ព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធឲ្យ ចូរបិទទ្វារខាងសាច់ឈាម សាតាំងពុំមានឱកាសឡើយ នោះយើងនិងឈ្នះ។ ហេតុអ្វីចាំបិទទ្វារខាងសាច់ឈាម និងបើកទ្វារខាងវិញ្ញាណវិញ ព្រោះថា បើយើងជាគ្រីស្ទបរិសុទ្ធ បិទទ្វារខាងវិញ្ញាណនោះមានន័យថាយើងមិនបានរស់នៅទៅតាមបំណងព្រះ ហឫទ័យព្រះ និងឲ្យព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំឡើយ តែបើយើងបិទទ្វារខាងសាច់ឈាមវិញ នោះមានន័យថា យើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំវិញ។ ដូច្នេះ គ្រីស្ទបរិសុទ្ធត្រូវតែរស់នៅ និងឲ្យព្រះទ្រង់ជាអ្នក ដឹកនាំតម្រង់ផ្លូវជារៀងរាល់ថ្ងៃវិញ។

គោលបំណង

- ក. ដឹងពីអ្វីដែលជាឥទ្ធិពលនៃព្រះបន្ទូលព្រះចំពោះអ្នកជឿគ្រប់ៗរូប
- ខ. ដឹងពីអំណាចនៃព្រះវិញ្ញាណដែលគង់នៅជាមួយយើង ព្រមទាំងដឹកនាំជីវិតយើង។
- គ. រស់នៅដោយអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំជារៀងរាល់ថ្ងៃ។

ការសិក្សាមេរៀន ១. នៅពេលដែលអ្នកអានកណ្តុកម៉ឺរកាឡាទី ៥:១៦-១៧ ហើយចូរអ្នករកឲ្យឃើញថាតើអ្វី ទៅដែលជាដំណោះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក ?

ចូរសរសេរចុះ។

- ១.....
- ២.....
- ៣.....
- ៤.....
- ៥.....
- ៦.....
- ៧.....

២. តើអ្នកគិតថា អ្នកអាចគ្រប់គ្រងជីវិតខ្លួនឯងបានដែរឬទេ? បើមិនបានតើអ្នកណាអាចគ្រប់គ្រងជីវិតរបស់អ្នក រាល់ថ្ងៃនេះ ?

.....
.....
.....
.....

៣. នៅក្នុងយ៉ូហាន ១៦:១៣-១៤ កាលណាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់ឲ្យ ស្គាល់អ្វីខ្លះ? ចូររៀបរាប់។

- ក.....
- ខ.....
- គ.....
- ឃ.....

៤. បើតាមកណ្តុកម្ហីរអេភេសូរ ៦:១៧ តើអ្វីទៅដែលជាដាវនៃព្រះវិញ្ញាណបរិសុទ្ធ និងអ្វីទៅដែលជាម្នាក់សឹករបស់ អ្នក?

.....
.....
.....

៥. តើអ្វីទៅដែលជាឥទ្ធិពលនៃព្រះបន្ទូលព្រះចំពោះអ្នកជឿគ្រប់ៗរូប នៅក្នុងហេព្រើរ ៤:១២ ?

.....
.....
.....
.....

៦. តើនៅក្នុងសកម្មភាពបែបណាខ្លះដែលអ្នកគិតថាព្រះវិញ្ញាណបរិសុទ្ធជួយអ្នកនោះ? តើជួយបែបណា រ៉ូម ៨:២៦?

.....
.....
.....
.....

៧. តើពួកសាវ័កគេធ្វើអ្វីខ្លះ នៅពេលដែលគេបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ កិច្ចការ ២:៤២? ចូរពន្យល់ ។

៨. នៅក្នុងកណ្តុតម្ពីរកិច្ចការ១:៨ ព្រះយេស៊ូវបានប្រើឃ្លាមួយថា “អ្នកនឹង” រហូតដល់៣ដង ហើយទ្រង់បង្ហាញ ចលនាទាំងនោះភ្ជាប់ជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធដែលបំពេញពួកគេ ហេតុនេះតើឃ្លាទាំង៣នោះបង្ហាញអ្នកពីអ្វី?

ឃ្លាទី១

ឃ្លាទី២

ឃ្លាទី៣

៩. តើព្រះវិញ្ញាណបរិសុទ្ធជួយអ្នកឲ្យធ្វើបន្ទាល់បែបណា? ចូរពន្យល់រៀបរាប់។

សេចក្តីបញ្ចប់:

បន្ទាប់ពីលោកអ្នកអានមេរៀននេះចប់ តើព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់អ្នកអំពីអ្វី? តើលោកអ្នក បានអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំជីវិតអ្នកពិតប្រាកដហើយឬនៅ? សូមអ្នកចំណាយពេលស្ងៀមស្ងាត់ស្តាប់ ព្រះសូរសៀងរបស់ព្រះ បន្ទាប់មកអធិស្ឋានអរព្រះគុណចំពោះព្រះសំរាប់គ្រប់យ៉ាងដែលព្រះទ្រង់បំពេញនិងជួយ ដល់អ្នក ដោយសរសេរចុះនៅបន្ទាត់ខាងក្រោមនេះ៖

សូមអ្នកបានគិតអំពីជីវិតរបស់នៅរបស់អ្នក តើអ្នកកំពុងតែគិតអ្វីខ្លាំងជាងគេ ? ខ្វល់ខ្វាយខាងសាច់ឈាមឬខាងវិញ្ញាណ តើអ្នកកំពុងបិទទ្វារខាងវិញ្ញាណឬខាង សាច់ឈាម ? ចូរពន្យល់ខាងក្រោម៖



សារលាព្រះតម្កីរបេតូឌីស្តកម្ពុជា

ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះលោកអ្នក បងប្អូនគ្រីស្ទបរិស័ទទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីអានសៀវភៅដែលជាស្នាដៃរបស់ខ្ញុំបាទនេះ។ ខ្ញុំបាទសង្ឃឹមមុតមាំថា សៀវភៅតូចមួយក្បាលនេះនឹងជួយបង្កើនចំណេះដឹងក្នុងការស្វែងយល់ពីព្រះបន្ទូលដ៏រស់របស់ព្រះបន្ថែមទៀត។

ខ្ញុំពេញចិត្ត នឹងរង់ចាំទទួលយកនូវរាល់មតិវិះគន់ស្ថាបនាទាំងអស់ ដើម្បីជួយឲ្យខ្ញុំកាន់តែខិតខំបំពេញការងាររបស់ខ្ញុំឲ្យបានកាន់តែប្រសើរឡើងថែមទៀត លោកអ្នកបងប្អូនអាចធ្វើការទំនាក់ទំនង និង ផ្តល់ជាមតិវិះគន់ស្ថាបនាតាមរយៈ លេខទូរសព្ទ: ០១៧ ៨០២ ១២៥ ។

អ៊ីម៉ែល: vuthysoklim@yahoo.com

រៀបរៀង និង និពន្ធដោយ: លោក ប្រាក់រុទ្ធី

អក្ខរាវិរុទ្ធដោយ: ង៉ែត បំរុង